

ធនាគារវឌ្ឍនៈអាស៊ី បំភាត់

(ចុះបញ្ជីពាណិជ្ជកម្មលេខ N. ០០០១០៥៩៣)

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ

គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២-៣
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៤
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល	៥
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៦
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល	៧ - ៨
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៩ - ៥៣

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលមិនបានរាប់បញ្ចូល នូវកំណត់សម្គាល់ទាំងអស់ ដែលមានក្នុង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ។ ដូច្នេះហើយ ការអានរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែ មានការភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ និង សេចក្តីជូនដំណឹង ជាសាធារណៈរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ នៅការិយបរិច្ឆេទរបាយការណ៍ចន្លោះ ពេលនេះ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

យោងទៅតាមមតិរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍សង្ខេបចន្លោះពេលដែលភ្ជាប់មកជាមួយ របស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា “ធនាគារ”) បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្ត ទាំងអស់នូវស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ និងលំហូសចំណាច់ការិយបរិច្ឆេទ ៣ខែ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា លេខ៣៤ “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ គិតត្រឹម កាលបរិច្ឆេទចេញបោះផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ធនាគារមានលទ្ធភាព គ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល:




លោក Madi Akmambet
អភិបាលប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០

របាយការណ៍ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ជូនចំពោះភាគទុនិក ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

សេចក្តីផ្តើម

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មកជាមួយរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា “ធនាគារ”) គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ រួមទាំង របាយការណ៍ ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេលរបាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះ ពេលនិងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ព្រមទាំងសេចក្តី សង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ និងកំណត់សម្គាល់ពន្យល់ផ្សេងៗទៀត។ គណៈគ្រប់គ្រងទទួល ខុសត្រូវ ក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយស្របទៅតាម ស្តង់ដារ គណនេយ្យអន្តរជាតិនៃកម្ពុជាលេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវរបស់ យើង ខ្ញុំ គឺធ្វើសេចក្តីសន្និដ្ឋានលើរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

ដែនកំណត់នៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិនៃកម្ពុជាស្តីពីការត្រួតពិនិត្យលេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុដែលធ្វើឡើងដោយសវនករឯករាជ្យរបស់អង្គភាព”។ ការត្រួតពិនិត្យលើ របាយការណ៍ហិរញ្ញវត្ថុ រួមមានការចោទជាសំណួរទៅអ្នកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ការអនុវត្ត លក្ខណៈវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗទៀត។ ការត្រួតពិនិត្យ មានដែនកំណត់តូចជាងការធ្វើសវនកម្ម ដែលអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាស្តីពីសវនកម្ម។ ជាលទ្ធផល ការត្រួតពិនិត្យនេះ មិនអាចធ្វើឲ្យ យើងខ្ញុំធ្វើការធានាអះអាងអំពីបញ្ហាសំខាន់ៗ ដូចដែលយើងខ្ញុំអាចដឹងក្នុងការធ្វើសវនកម្មនោះទេ។ ដូច្នេះយើងខ្ញុំ មិនបញ្ចេញមតិយោបល់សវនកម្មទេ។

សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថាមិនមានបញ្ហាណាមួយ ដែលធ្វើឲ្យយើងខ្ញុំ ជឿជាក់ថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលបានភ្ជាប់មកជាមួយ មិនបានបង្ហាញនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់ ដោយស្របទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល” នោះទេ។

Deloitte refers to one or more of Deloitte Touche Tohmatsu Limited, a UK private company limited by guarantee (“DTTL”), its network of member firms, and their related entities. DTTL and each of its member firms are legally separate and independent entities. DTTL (also referred to as “Deloitte Global”) does not provide services to clients. Please see www.deloitte.com/kh/about to learn more about our global network of member firms.

បញ្ហាផ្សេងៗ

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍ថា ធនាគារបានរៀបចំ និងបង្ហាញរបាយការណ៍ចំណេញ-ខាត និងលទ្ធផល
លម្អិតផ្សេងៗសង្ខេបចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរ
សាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩
ក្នុងគោលបំណងដើម្បីធ្វើការប្រៀបធៀបតែប៉ុណ្ណោះ។ របាយការណ៍ទាំងនេះ រួមទាំងកំណត់សម្គាល់ដែល
ពាក់ព័ន្ធ មិនត្រូវបានធ្វើការត្រួតពិនិត្យ និងធ្វើសវនកម្មឡើយ។

តំណាងក្រុមហ៊ុន ឌីឡុយធី (ខេមបូឌា) ខូអិលធីឌី



អ៊ុំង គឹមសុភ័ក្ត្រា
នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០

ធនាគារវឌ្ឍនៈអេស៊ី ចំណាត់

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	កំណត់ សម្គាល់	ថ្ងៃទី៣១ខែមីនាឆ្នាំ២០២០		ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	២៧៩.៣៥៤.៦២៦	១.១៣៦.៩៧៣.៣២៨	២៥១.៧៥០.២០៥	១.០២៥.៨៨២.០៨៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥	៩២៤.០៥០.៧០៨	៣.៧៦០.៨៨៦.៣៨២	១.១៥១.៦៥៤.២៣៩	៤.៦៩២.៩៩១.០២៤
សមតុល្យនៅធនាគារនានា	៦	៣៣៩.៧២៣.៨៩៥	១.៣៨២.៦៧៦.២៥៣	៩៣.៤១១.៦៨៩	៣៨០.៦៥២.៦៣៣
ឥណទានផ្តល់ដល់អតិថិជន	៧	២.៩៨៤.៦៥៣.៦៤២	១២.១៦៣.៨២០.៣២៣	២.៧៥៨.០៧០.៩១៣	១១.២៣៩.១៣៨.៩៧០
មូលបត្រវិនិយោគ	៨	៣.២៩២.៣៨០	១៣.៣៩៩.៩៨៧	៣៣.២៨៥.៤៣៤	១៣៥.៦៣៨.១៤៤
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៤២.០១២.០៥៩	១៧០.៩៨៩.០៨០	៤០.៤៤៨.៧៥៨	១៦៤.៨២៨.៦៨៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១០	៣៤.៣៨២.២៨០	១៣៩.៩៣៥.៨៨០	៣៤.៥៣៧.០៣១	១៤០.៧៣៨.៤០១
ទ្រព្យសកម្មអរូបី	១១	៧.៤៧១.១០២	៣០.៤០៧.៣៨៥	៧.១៧៤.៧៣៧	២៩.២៣៧.០៥៣
ទ្រព្យសកម្មពន្ធពន្យារសុទ្ធ	១២(ខ)	២.៧៥៧.០៦៥	១១.២២១.២៥៥	២.១៩១.៣៩១	៨.៩២៩.៩១៨
ទ្រព្យសកម្មផ្សេងៗ	១៣	២៨.១៨៣.០៨៦	១១៤.៧០៥.១៦០	២២.៣៦៣.៩៧២	៩១.១៣៣.១៨៥
សរុបទ្រព្យសកម្ម		៤.៦៤៩.៨៨០.៨៤៣	១៨.៩២៥.០១៥.០៣៣	៤.៣៩៤.៨៨៨.៣៦៩	១៧.៩០៩.១៧០.១០២
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៣.៤៥២.៥៩៤.៣៦០	១៤.០៥២.០៥៩.០៤៥	៣.៣៩៥.៣៤៣.៤៤៩	១៣.៨៣៦.០២៤.៥៥៥
មូលបត្របំណុល	១៥	២០.៦០៨.៩៥៨	៨៣.៨៧៨.៤៥៩	២០.៩៣៩.៣៣៧	៨៥.៣២៧.៧៩៨
ប្រាក់កម្ចី	១៦	៣២៧.១០៨.៧៨៥	១.៣៣១.៣៣២.៧៥៥	២៧៩.៨៥៦.៤៥៨	១.១៤០.៤១៦.០៦៦
អនុបំណុល	១៧	១៣០.២៨១.៧២៦	៥៣០.២៤៦.៦២៥	១២៨.០០០.០០០	៥២១.៦០០.០០០
បំណុលពន្ធលើប្រាក់ចំណេញ	១២(ក)	៩.៥៦១.១៨១	៣៨.៩១៤.០០៧	១២.២៣១.៤៥៣	៤៩.៨៤៣.១៧១
បំណុលភតិសន្យា	១៨	៣៦.៥៥២.៩២១	១៤៨.៧៧០.៣៨៨	៣៦.៥១៣.៤០៧	១៤៨.៧៩២.១៣៤
បំណុលផ្សេងៗ	១៩	២៣.២៥០.០៩៣	៩៨.៦២៧.៨៨០	២៥.៦២៧.១០៣	១០៤.៤១៨.២២០
សរុបបំណុល		៣.៩៩៩.៩៥៨.០២៤	១៦.២៧៩.៨២៩.១៥៩	៣.៨៩៨.៥០៨.២០៧	១៥.៨៨៦.៤២០.៩៤៤
មូលធន					
ដើមទុន	២០	៣៣៥.០០០.០០០	១.៣៦៣.៤៥០.០០០	២១៥.០០០.០០០	៨៧៦.១២៥.០០០
ទុនបម្រុងតាមបទបញ្ញត្តិ	២១	៣៨.២៣៨.២៥៥	១៥៥.៦២៩.៦៩៨	៣៣.៦៦១.៧៧៨	១៣៧.១៧១.៧៤៤
ប្រាក់ចំណេញរក្សាទុក		២៧៦.៦៨៤.៥៦៤	១.១២៧.១៤៣.៥១១	២៤៧.៧១៨.៣៨៤	១.០០៩.៤៥២.៤១៤
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១.០៣៧.៣៣៥)	-	-
សរុបមូលធន		៦៤៩.៩២២.៨១៩	២.៦៤៨.១៨៥.៨៧៤	៤៩៦.៣៨០.១៦២	២.០២២.៧៥៩.១៥៨
សរុបបំណុលនិងមូលធន		៤.៦៤៩.៨៨០.៨៤៣	១៨.៩២៥.០១៥.០៣៣	៤.៣៩៤.៨៨៨.៣៦៩	១៧.៩០៩.១៧០.១០២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី ១០ ដល់ទី ៥៣ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

ធនាគារវប្បធិការស៊ី ចំណាត់

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ចំណូលពីការប្រាក់	២២	៨០.០១១.៦៩៧	៣២៥.១៦៧.៥៣៧	៥៦.៤៣០.៥២៩	២២៦.០៦០.៦៩៩
ចំណាយលើការប្រាក់	២២	(១៣.៥៨៨.១៤១)	(៥៥.២២២.២០៥)	(១២.៧៧៤.៣២៥)	(៥១.១៧៣.៩៤៦)
ចំណូលសុទ្ធពីការប្រាក់		៦៦.៤២៣.៥៥៦	២៦៩.៩៤៥.៣៣២	៤៣.៦៥៦.២០៤	១៧៤.៨៨៦.៧៥៣
ចំណូលពីកម្រៃជើងសារ	២៣	១២.០៩០.៧៦៨	៤៩.១៣៦.៨៨១	៨.៥៧៣.៨១៥	៣៤.៣៤៦.៧០៣
ចំណាយលើកម្រៃជើងសារ	២៣	(៤.៤៣៩.៤៧៦)	(១៨.០៤២.០៣០)	(៣.០០១.២១៧)	(១២.០២២.៨៧៥)
ចំណូលសុទ្ធពីកម្រៃជើងសារ		៧.៦៥១.២៩២	៣១.០៩៤.៨៥១	៥.៥៧២.៥៩៨	២២.៣២៣.៨២៨
ចំណូលប្រតិបត្តិការផ្សេងៗ	២៤	៧៦៩.០៥៦	៣.១២៥.៤៤៤	៥៥៦.៣៩៣	២.២២៨.៩១០
ចំណាយបុគ្គលិក	២៥	(១៨.០៤០.១៧៣)	(៧៣.៣១៥.២៦៣)	(១០.២០៩.៨៨២)	(៤០.៩០០.៧៨៧)
ចំណាយប្រតិបត្តិការ	២៦	(៧.៨២៤.៥៤៧)	(៣១.៧៩៨.៩៥៩)	(៤.៧៩៦.៩៧៤)	(១៩.២១៦.៦៧៨)
ចំណាយរំលស់	២៧	(៤.០១១.៥៩៨)	(១៦.៣០៣.១៣៤)	(៣.២៣៥.៨៨៣)	(១២.៩៦២.៩៤៧)
ប្រាក់ចំណេញប្រតិបត្តិការ		៤៤.៩៦៧.៥៨៦	១៨២.៧៤៨.២៧១	៣១.៥៤២.៤៥៦	១២៦.៣៥៩.០៧៩
ការខាតបង់សុទ្ធរំពឹងទុកលើ ទ្រព្យសកម្មហិរញ្ញវត្ថុ	២៨	(១.៩៦៣.៩២៩)	(៧.៩៨១.៤០៧)	(៨៣២.៧១៨)	(៣.៣៣៥.៨៦៨)
ប្រាក់ចំណេញមុនពន្ធដក		៤៣.០០៣.៦៥៧	១៧៤.៧៦៦.៨៦៤	៣០.៧០៩.៧៣៨	១២៣.០២៣.២១១
ពន្ធលើប្រាក់ចំណេញ		(៩.៥៦១.០០០)	(៣៨.៤៤៩.៥០៤)	(៥.៩៧៣.០០០)	(២៣.៩២៧.៨៣៨)
ប្រាក់ចំណេញក្នុងគ្រា		៣៣.៤៤២.៦៥៧	១៣៦.៣១៧.៣៦០	២៤.៧៣៦.៧៣៨	៩៩.០៩៥.៣៧៣
ចំណូលលម្អិតផ្សេងៗ		-	(១.០៣៧.៣៣៥)	-	(១៧៥.៣០៩)
សរុបចំណូលលម្អិតក្នុងគ្រា		៣៣.៤៤២.៦៥៧	១៣៥.២៨០.០២៥	២៤.៧៣៦.៧៣៨	៩៨.៩២០.០៦៤
ប្រាក់ចំណេញផ្ទាល់ របស់ម្ចាស់ហ៊ុន		៣៣.៤៤២.៦៥៧	១៣៦.៣១៧.៣៦០	២៤.៧៣៦.៧៣៨	៩៩.០៩៥.៣៧៣
សរុបចំណូលលម្អិតផ្ទាល់ របស់ម្ចាស់ហ៊ុន		៣៣.៤៤២.៦៥៧	១៣៥.២៨០.០២៥	២៤.៧៣៦.៧៣៨	៩៨.៩២០.០៦៤

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១០ ដល់ទី៥៣ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

ធនាគារវប្បធម៌ខ្មែរ ភ្នំពេញ ភ្នំពេញ

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	ដើមទុន ដុល្លារអាមេរិក	ទុនបម្រុងតាមបទ ប្បញ្ញត្តិ ដុល្លារអាមេរិក	ប្រាក់ចំណេញ រក្សាទុក ដុល្លារអាមេរិក	លម្អៀងពីការប្តូរ រូបិយប័ណ្ណ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩					
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	១៦៥.០០០.០០០	២១.៣២១.៨៧៤	១៣២.៦៤៦.៩១២	-	៣១៨.៩៦៨.៧៨៦
ការបោះផ្សាយដើមទុនបន្ថែម	-	-	-	-	-
ប្រាក់ចំណេញក្នុងគ្រា	-	-	២៤.៧៣៦.៧៣៨	-	២៤.៧៣៦.៧៣៨
	១៦៥.០០០.០០០	២១.៣២១.៨៧៤	១៥៧.៣៨៣.៦៥០	-	៣៤៣.៧០៥.៥២៤
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទបញ្ញត្តិ	-	៣.៨៥២.០៥៤	(៣.៨៥២.០៥៤)	-	-
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	១៦៥.០០០.០០០	២៥.១៧៣.៩២៨	១៥៣.៥៣១.៥៩៦	-	៣៤៣.៧០៥.៥២៤
សមមូលជាពាន់រៀល	៦៦២.៤៧៥.០០០	១០១.០៧៣.៣២០	៦១៦.៦០៤.៦៦៨	(១៧៥.៣០៩)	១.៣០៤.៨៧៧.៦៧៩
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០					
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	២១៥.០០០.០០០	៣៣.៦៦១.៧៧៨	២៤៧.៧១៨.៣៨៤	-	៤៩៦.៣៨០.១៦២
ការបោះផ្សាយដើមទុនបន្ថែម	១២០.០០០.០០០	-	-	-	១២០.០០០.០០០
ប្រាក់ចំណេញក្នុងគ្រា	-	-	៣៣.៥៤២.៦៥៧	-	៣៣.៥៤២.៦៥៧
	៣៣៥.០០០.០០០	៣៣.៦៦១.៧៧៨	២៨១.២៦១.០៤១	-	៦៤៩.៩២៣.៤១៩
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទបញ្ញត្តិ	-	៤.៥៧៦.៤៧៧	(៤.៥៧៦.៤៧៧)	-	-
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	៣៣៥.០០០.០០០	៣៨.២៣៨.២៥៥	២៧៦.៦៨៤.៥៦៤	-	៦៤៩.៩២៣.៤១៩
សមមូលជាពាន់រៀល	១.៣៦៣.៤៥០.០០០	១៥៥.៦២៩.៦៩៨	១.១២៧.១៨៣.៥១១	(១.០៣៧.៣៣៥)	២.៦៤៨.៨៤៥.៨៧៤

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ ចាប់ពីទំព័រទី១០ ដល់ទី៥៣ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

ធនាគារវឌ្ឍន៍អាស៊ី ចំណាត់

**របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)					
ហូរសាច់ប្រាក់ពីសកម្មភាព ប្រតិបត្តិការ					
ប្រាក់ចំណេញមុនបង់ពន្ធ		៤៣.០០៣.៦៥៧	១៧៤.៧៦៦.៨៦៤	៣០.៧០៩.៧៣៨	១២៣.០២៣.២១១
<i>និយ័តភាព៖</i>					
ចំណាយរំលស់	២៧	៤.០២៤.៨៦៦	១៦.៣៥៧.០៥៥	៣.២៤៩.១៥១	១៣.០១៦.០៩៩
ការខាតបង់សុទ្ធរំពឹងទុកលើ ទ្រព្យសកម្មហិរញ្ញវត្ថុ	២៨	១.៩៦៣.៩២៩	៧.៩៨១.៤០៧	៨៣២.៧១៨	៣.៣៣៥.៨៦៨
ខាត/(ចំណេញ)ពីការលក់ ទ្រព្យសម្បត្តិ និងបរិក្ខារ		(៤.៩៩០)	(២០.២៨០)	(៥៤៤)	(២.១៧៧)
ចំណូលសុទ្ធពីការប្រាក់	២២	(១៦.៤២៣.៥៥៦)	(២៦៩.៩៤៥.៣៣២)	(៤៣.៦៥៦.២០៤)	(១៧៤.៨៨៦.៧៥៣)
		(១៧.៤៣៦.០៩៥)	(៧០.៨៦០.២៨៧)	(៤៧.៤០៣.២១០)	(១៧៤.៨៨៦.៧៥៣)
បម្រែបម្រួល៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		១៧៧.៩២៤.៨៩៥	៧២៣.០៨៦.៧៧១	(២០៣.៨៣៦.៤២១)	(៨១៦.៥៦៨.៧០៥)
សមតុល្យនៅធនាគារនានា		(៥១.៥៥៦.៦៨៣)	(២០៩.៥២៦.៣៦២)	៦.៧៧៣.៣៩១	២៧.១៣៤.២០២
ឥណទានផ្តល់ដល់អតិថិជន		(២៣០.១០៤.៥៨៤)	(៩៣៨.១៤៥.០២៩)	(២២៨.២៦៨.០៦៩)	(៩១៤.៤៤១.៨៨៤)
ទ្រព្យសកម្មផ្សេងៗ		(៥.៨១៩.២៨៣)	(២៣.៦៤៩.៥៦៦)	(១.៤៣៤)	(៥.៧៤៥)
ប្រាក់បញ្ញើរបស់អតិថិជន		៥៧.០២៨.៦៥៤	២៣១.៧៦៤.៤៥០	៣៧៦.៨២១.៨៧៥	១.៥០៩.៥៤៨.៤៣១
បំណុលផ្សេងៗ		(២.៣៨៤.១៤៧)	(៩.៦៨៩.១៧៣)	(៣.៣១៨.១៥៥)	(១៣.២៩២.៥២៩)
សាច់ប្រាក់(ប្រើប្រាស់)/ទទួលបានក្នុង ប្រតិបត្តិការ		(៧២.៣៤៧.២៨៣)	(២៩៤.០១៩.២០០)	(៦០.៦៩៣.៩៥៣)	(២៤៣.១៣៩.៩៨៣)
ការប្រាក់បានទទួល		៧៨.៦៨៩.០៤១	៣១៩.៧៩២.២៦៣	៥៤.៦៣៣.៥៧៧	២១៨.៨៦២.១០៩
ការប្រាក់បានបង់		(១០.២២៣.៣៥២)	(៤១.៥៤៧.៧០៣)	(៩.៤៣៤.៣៣២)	(៣៧.៧៩៣.៩៣៤)
ពន្ធលើប្រាក់ចំណេញបានបង់		(១២.៦៩៦.៩៤៧)	(៥១.៦០០.៣៩៣)	(១៧.៩៧១.៦៩៧)	(៧១.៩៩៤.៦១៩)
សាច់ប្រាក់សុទ្ធប្រើប្រាស់/បាន ក្នុងសកម្មភាពប្រតិបត្តិការ		(១៦.៥៧៨.៥០១)	(៦៧.៣៧៥.០៣៣)	(៣៣.៤៦៦.៤០៦)	(១៣៤.០៦៦.៤២៧)

ធនាគារវប្បធានៈអាស៊ី ចំកាត់

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញមូលបត្រវិនិយោគ		-	-	(៣៧.៨១៩.៦២៨)	(១៥១.៥០៥.៤៣០)
សាច់ប្រាក់បានពីការលក់ មូលបត្រវិនិយោគ		២៩.៧៦០.៣៥៨	១២០.៩៤៦.០៩៥	២៩.៨៧១.៨៥០	១១៩.៦៦៦.៦៣១
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(៤.៣០២.៦៩០)	(១៧.៤៨៦.១៣១)	(៤.២២៦.៧៦០)	(១៦.៩៣២.៤០១)
ការទិញទ្រព្យសកម្មអរូបី		(៥៦២.៣៥៨)	(២.២៨៥.៤២១)	(៣.៥២៨.១១៥)	(១៤.១៣៣.៦៣០)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៥.២៨២	២១.៤៦៧	១.៧៥៥	៧.០២៩
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ		២៩.៩០០.៥៩២	១០១.១៩៦.០១០	(១៥.៧០០.៨៩៩)	(៦២.៨៩៧.៨០១)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការបោះផ្សាយដើមទុនបន្ថែម		១២០.០០០.០០០	៤៨៧.៦៨០.០០០	-	-
ការបោះផ្សាយមូលបត្របំណុល		៧១.៣៤៥	២៨៩.៩៤៦	-	-
សាច់ប្រាក់បានពីប្រាក់កម្ចី		១៧៥.៧៩១.៧៣១	៧១៤.៤១៧.៥៩៥	៤៧.០១០.៥៨៥	១៨៨.៣២៤.៤០៤
ការទូទាត់សងប្រាក់កម្ចី		(១២៩.៥១០.៨៧៨)	(៥២៦.៣៣២.២០៨)	(៥៦.៣០៦.២៦៦)	(២២៥.៥៦២.៩០២)
ការទូទាត់សងប្រាក់ដើមភតិសន្យា		(១.១០៣.២៩៧)	(៤.៤៨៣.៧៩៨)	(១.៤៤៧.២៨០)	(៥.៧៩៧.៨០៣)
សាច់ប្រាក់សុទ្ធបានពីសកម្មភាព ហិរញ្ញប្បទាន		១៦៥.២៤៨.៩០១	៦៧១.៥៧១.៥៣៥	(១០.៧៤២.៩៦១)	(៤៣.០៣៦.៣០១)
ការកើនឡើងសុទ្ធនូវសាច់ប្រាក់ និង សាច់ប្រាក់សមមូល		១៧៣.៥៧០.៩៩៣	៧០៥.៣៩២.៥១២	(៥៩.៩១០.២៦៥)	(២៤០.០០០.៥២៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមគ្រា		៥៥៥.៥៤០.១៦៤	២.២៩៩.៧៥១.១៦៨	៤៤១.៧៥៧.៤១១	១.៧៧៤.៩៨១.២៧៧
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១.៧៣១.២៧២)	-	(១.៨៦៤.៤៥៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងគ្រា	២ ៩	៧២៨.១១១.១៥៧	២.៩៦៦.៧១៨.៤០៤	៣៨១.៨៤៧.១៤៦	១.៥៣៣.១១៦.២៩១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១០ ដល់ទី៥៣ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០**

១ អំពីធនាគារ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា (“ធនាគារ”) បានចុះបញ្ជីនៅកម្ពុជានៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៩៦ ជាមួយ ក្រសួងពាណិជ្ជកម្មក្រោមការចុះបញ្ជីលេខ Co. ៣២២/៩៧E (លេខចុះបញ្ជីថ្មី ០០០១០៥៩៣) និង បានចាប់ផ្តើមធ្វើ ប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៩៦ ។ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០០៦ ធនាគារជាតិនៃកម្ពុជា (“NBC”) បានផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍លេខ ១៤ ដល់ធនាគារ ។

សកម្មភាពចម្បងរបស់ធនាគារ គឺផ្តល់សេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តទៅលើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុងការិយបរិច្ឆេទនេះទេ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អគារលេខ ១៤១ ១៤២ ១៤៤ និង១៤៤ អា បេ សេ ដេ មហាវិថី ព្រះសីហនុ និង ផ្ទះលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ២៧៨ ភូមិទី៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ ។

២. ការអនុវត្តគោលការណ៍គណនេយ្យ

២.១ របាយការណ៍នៃការអនុលោម

របាយការណ៍សង្ខេបចន្លោះពេល ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលមិនបានរាប់បញ្ចូលរាល់អស់នូវកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ដែល មានក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ។ ការអានរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល គួរតែមានការភ្ជាប់ជាមួយ របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងការប្រកាសជាសាធារណៈរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ នៅអំឡុងពេលនេះ។ លទ្ធផលសម្រាប់ការិយបរិច្ឆេទ ៣ខែគិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ មិនមែនជាសូចនាករនៃលទ្ធផលប្រចាំឆ្នាំ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០នោះទេ។

២.២ ការវិនិច្ឆ័យគណនេយ្យ និងប្រភពសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា តម្រូវឲ្យ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយ គណនេយ្យ និងចំនួនទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍។ លទ្ធផលជាក់ ស្តែងអាចខុស ពីការប៉ាន់ស្មានទាំងនោះ។

ការរៀបចំឡើងនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ចំពោះការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធមិនមាន ភាពផ្លាស់ប្តូរពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នោះទេលើកលែងតែកំណត់សម្គាល់នៃ របាយការណ៍ហិរញ្ញវត្ថុទី ៣៣។

ធនាគារវឌ្ឍនៈអេស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

២. ការអនុវត្តគោលការណ៍គណនេយ្យ (ត)

២.៣ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលដៅ និងគោលនយោបាយរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ មិនមានការផ្លាស់ប្តូរទេ ពីរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ លើកលែងតែកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ទី ៣៣។

២.៤ ការបង្ហាញជារូបិយប័ណ្ណប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម គណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ការកត់ត្រាប្តូរពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយ ប្រើប្រាស់អត្រាចុងការិយបរិច្ឆេទ និងអត្រាមធ្យម ដូចដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជា។

ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្តូរតាម អត្រាចុង ការិយបរិច្ឆេទនាពេលបរិច្ឆេទនៃរបាយការណ៍ ដោយឡែកខ្ទង់ចំណូល និងចំណាយ នៅក្នុងរបាយការណ៍ ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងខ្ទង់នៅក្នុងលំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យម។ លទ្ធផលនៃភាពលម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានកត់ត្រាក្នុងចំណូលលម្អិតផ្សេងៗ (OCI)។

របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញជាប្រាក់រៀល ត្រូវបានធ្វើឡើងដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុងមួយដុល្លារ អាមេរិកដូចខាងក្រោម៖

	<u>អត្រាចុងការិយបរិច្ឆេទ</u>	<u>អត្រាមធ្យម ៣ ខែ</u>
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	៤.០៧០	៤.០៦៤
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៤.០៧៥	៤.០៦៣
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	៤.០១៥	៤.០០៦

ធនាគារវិស័យស្តុកស្តុក ចំណាត់

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០**

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

មិនមានការផ្លាស់ប្តូរនូវគោលនយោបាយគណនេយ្យសំខាន់ៗ ក្នុងរយៈពេល ៣ខែគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះ
ទេ។ រាល់គោលនយោបាយគណនេយ្យអនុវត្តនៅដដែលដូចបានរៀបរាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លើកលែងតែអ្វីដែលបានរៀបរាប់ដូចខាងក្រោម។

៣.១ ស្តង់ដារថ្មី និងស្តង់ដារដែលត្រូវបានកែសម្រួលនិងការបកស្រាយដែលមានសុពលភាព

ការធ្វើវិសោធនកម្មទៅលើ CIFRS ៣	<i>និយមន័យនៃអាជីវកម្ម</i>
ការធ្វើវិសោធនកម្មទៅលើ CIAS ១ និង CIAS ៨	<i>និយមន័យនៃភាពជាសាវ័ន្ត</i>
ក្របខ័ណ្ឌទស្សនទាន	<i>ការធ្វើវិសោធនកម្មទៅលើ ឯកសារយោង នៃក្របខ័ណ្ឌទស្សនទាន ក្នុងស្តង់ដារ CIFRSs</i>

ធនាគារមិនបានកែប្រែគោលនយោបាយគណនេយ្យ ឬកែតម្រូវត្រលប់ក្រោយដោយសារតែអនុវត្តស្តង់ដារទាំង
នេះឡើយ។

៣.២ ស្តង់ដារថ្មីដែលបានចេញផ្សាយតែពុំទាន់មានសុពលភាព

CIFRS ១៧	<i>កិច្ចសន្យាធនាវ៉ាប់រង</i>
CIFRS ១០ និង CIAS ២៨	<i>ការលក់ ឬការធ្វើវិភាគទានរវាងអ្នកវិនិយោគ ញាតិសម្ព័ន្ធ និង ក្រុមហ៊ុនរួមទុន</i>

ធនាគារមិនរំពឹងថាការអនុវត្តនូវស្តង់ដារដែលបានបង្ហាញជូនខាងលើមានផលប៉ះពាល់ជាសាវ័ន្តទៅលើ
របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនាពេលអនាគតឡើយ ពីព្រោះស្តង់ដារទាំងនេះមិនភាពទាក់ទងនឹងធនាគារ។

ធនាគារវឌ្ឍនៈស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៤. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	២៦១.៩៣៨.៨២២	១.០៦៦.០៩១.០០៦	២៣៧.៥៩២.៨៦២	៩៦៨.១៩០.៩១៣
សាច់ប្រាក់កំពុង	១៧.៤១៥.៨០៤	៧០.៨៨២.៣២២	១៤.១៥៧.៣៤៣	៥៧.៦៩១.១៧២
	២៧៩.៣៥៤.៦២៦	១.១៣៦.៩៧៣.៣២៨	២៥១.៧៥០.២០៥	១.០២៥.៨៨២.០៨៥

៥. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើតាមច្បាប់:				
ប្រាក់តម្កល់ធានាលើដើមទុន (ក)	៣៣.៥៣៧.៩១៥	១៣៦.៤៩៩.៣១៤	២១.៥៥៣.៧៧០	៨៧.៨៣១.៦១៣
ទុនបម្រុងកាតព្វកិច្ច (ខ)	២៥២.២៩២.៣៩១	១.០២៦.៨៣០.០៣១	៤១៣.៩៩១.៩៤៥	១.៦៨៧.០១៧.១៧៦
គណនីចរន្ត	៣០៣.៧២៩.៥៤៦	១.២៣៦.១៧៩.២៥២	២៣៥.៦៩១.៨៨៦	៩៦០.៤៤៤.៤៣៥
មូលបត្រអាចដេញដូរបាន (NCD)	៣៣៤.៤៩០.៨៥៦	១.៣៦១.៣៧៧.៧៨៥	៤៨០.៤១៦.៦៣៨	១.៩៥៧.៦៩៧.៨០០
	៩៣៥.០៥០.៧០៨	៣.៧៦០.៨៨៦.៣៨២	១.១៥១.៦៥៤.២៣៩	៤.៦៩២.៩៩១.០២៤

(ក) ប្រាក់តម្កល់ធានាលើដើមទុន

ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១-១៣៦ ចុះថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០០១ គ្រឹះស្ថានធនាគារចាំបាច់ត្រូវរក្សាប្រាក់បញ្ញើតាមច្បាប់ឲ្យបាន ១០% នៃដើមទុនសរុបរបស់ខ្លួន ។ ប្រាក់តម្កល់នេះមិនអាចប្រើប្រាស់បានក្នុងប្រតិបត្តិការប្រចាំថ្ងៃនោះទេ និងត្រូវបង្វិលឲ្យធនាគារវិញនៅពេលដែលធនាគារ ស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន ។

ក្នុងការិយបរិច្ឆេទនេះ ធនាគារទទួលបានការប្រាក់អត្រាពី ០.៤៧% ទៅ ០.៤៨% ក្នុងមួយឆ្នាំ (២០១៩៖ ០.៥៤% ទៅ ០.៧២% ក្នុងមួយឆ្នាំ)។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងដែលប្រែប្រួលតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន។ វាត្រូវបានរក្សាទុកដោយគោរពតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០២០-២៣០ ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ ដែលត្រូវបានគណនាតាមអត្រា ៧% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និងរូបិយវត្ថុក្រៅពីប្រាក់រៀល ។

ធនាគារវិជ្ជាជីវៈ អេស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៦. សមតុល្យនៅធនាគារនានា

សមតុល្យនៅធនាគារនានាត្រូវបានវាស់វែងតាមតម្លៃដករំលស់ ដោយសារតែឧបករណ៍ទាំងនេះ បានបំពេញ
លក្ខខណ្ឌ SPPI និងត្រូវបានរក្សាទុកដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា។

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅធនាគារនានា				
វាស់វែងតាមតម្លៃដករំលស់	៣៤០.៣៧៥.៥៤៦	១.៣៨៥.៣២៨.៤៧១	៩៣.៤៧២.៤៣១	៣៨០.៩០០.១៥៦
សំវិធានធនលើការខាតបង់ពី				
ឱនភាពចុះតម្លៃ	(៦៥១.៦៥១)	(២.៦៥២.២១៨)	(៦០.៧៤២)	(២៤៧.៥២៣)
	<u>៣៣៩.៧២៣.៨៩៥</u>	<u>១.៣៨២.៦៧៦.២៥៣</u>	<u>៩៣.៤១១.៦៨៩</u>	<u>៣៨០.៦៥២.៦៣៣</u>

៧. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅតម្លៃរំលស់				
ឥណទានពាណិជ្ជកម្ម៖				
ឥណទានរយៈពេលខ្លី	៧.៣៧៣.៦២៧	៣០.០១០.៦៦២	៨.៦៤២.៦៥៤	៣៥.២១៨.៨១៥
ឥណទានរយៈពេលវែង	២.៨៣៤.២៨៤.៩១៧	១១.៥៣៥.៥៣៩.៦១២	២.៦៣១.៦២១.៣៥០	១០.៧២៣.៨៥៧.០០១
ឥណទានវិបារ្យបន៍	១២៥.២៤១.១៦៥	៥០៩.៧៣១.៥៤២	៩៥.២១៧.១២៥	៣៨៨.០០៩.៧៨៤
ឥណទានអ្នកប្រើប្រាស់៖				
ឥណទានគេហដ្ឋាន	១៤.៥៥៣.៦៨៥	៥៩.២៣៣.៤៩៨	១៤.២៩៥.៦៤៩	៥៨.២៥៤.៧៧០
ឥណទានយានយន្ត	២៣.៨៤១	៩៧.០៣៣	១៦.០៦០	៦៥.៤៤៥
ឥណទានផ្តល់ដល់បុគ្គលិក	១២.៩០៩.២៨៨	៥២.៥៤០.៨០២	១២.៦០៥.១៥២	៥១.៣៦៥.៩៩៤
ប័ណ្ណឥណទាន	១.៩៤៦.៨៤៨	៧.៩២៣.៦៧១	២.០២៨.៣៧៥	៨.២៦៥.៦២៨
ឥណទានដុលសរុប	<u>២.៩៩៦.៣៣៣.៣៧១</u>	<u>១២.១៩៥.០៧៦.៨២០</u>	<u>២.៧៦៤.៤២៦.៣៦៥</u>	<u>១១.២៦៥.០៣៧.៤៣៧</u>

ធនាគារវឌ្ឍនៈអាស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៧. ឥណទានផ្តល់ដល់អតិថិជន (ត)

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនលើការខាតបង់ពី				
 ឱនភាពតម្លៃ				
ឥណទានពាណិជ្ជកម្ម៖				
ឥណទានរយៈពេលខ្លី	(១៦.០១៧)	(៦៥.១៨៩)	(១០.៦០៥)	(៤៣.២១៥)
ឥណទានរយៈពេលវែង	(៧.៥៤២.៩៣១)	(៣០.៦៩៩.៧២៩)	(៦.២៤៦.៧៦១)	(២៥.៤៥៥.៥៥១)
ឥណទានវិបារូបន៍	(៤៥.៣១៨)	(១៨៤.៤៤៤)	(២៦.៧២៨)	(១០៨.៩១៧)
ឥណទានអ្នកប្រើប្រាស់៖				
ឥណទានគេហដ្ឋាន	(៦៣.៤៦២)	(២៥៨.២៩០)	(៦០.១៧០)	(២៤៥.១៩៣)
ឥណទានយានយន្ត	(២១៤)	(៨៧១)	(២៩៨)	(១.២១៤)
ឥណទានផ្តល់ដល់បុគ្គលិក	(១១.១៩៣)	(៤៥.៥៥៦)	(១០.១៨៣)	(៤១.៤៩៦)
ប័ណ្ណឥណទាន	(៥៩៤)	(២.៤១៨)	(៧០៧)	(២.៨៨១)
សំវិធានធនលើការខាតបង់ពី				
ការឱនភាពតម្លៃសរុប	(៧.៦៧៩.៧២៩)	(៣១.២៥៦.៤៩៧)	(៦.៣៤៥.៤៥២)	(២៥.៨៩៨.៤៦៧)
ឥណទានសុទ្ធសរុប	២.៩៨៨.៦៥៣.៦៤២	១២.១៦៣.៨២០.៣២៣	២.៧៥៨.០៧០.៩១៣	១១.២៣៩.១៣៨.៩៧០

៨. វិនិយោគលើមូលបត្រ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មូលបត្រវិនិយោគនៅតម្លៃ				
រំលស់	៣.៣១២.៦៤០	១៣.៤៨២.៤៤៥	៣៣.៣០៧.០១៤	១៣៥.៧២៦.០៨៣
សំវិធានធាន	(២០.២៦០)	(៨២.៤៥៨)	(២១.៥៨០)	(៨៧.៩៣៩)
	៣.២៩២.៣៨០	១៣.៣៩៩.៩៨៧	៣៣.២៨៥.៤៣៤	១៣៥.៦៣៨.១៤៤

ធនាគារវប្បធានៈអន្តរជាតិ បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការជួសជុលកែលម្អ	បរិក្ខារការិយាល័យ	យានយន្ត	កុំព្យូទ័រ និងសម្ភារៈ ព័ត៌មានវិទ្យា	សំណង់កំពុង ដំណើរការ	សរុប	
	អគារជួល	គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់				ដុល្លារអាមេរិក	ដុល្លារអាមេរិក
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩							
តម្លៃដើម	២២.៥៣៨.៧៦៧	១២.១៧៩.០៤២	១.៦៣២.៨៣៥	២២.៩៣២.៦៦៧	២៧៩.៩០៨	៥៩.៥៦៣.២១៩	២៤២.៧២០.១១៧
រំលស់បង្គរ	៥.៥៨៩.៧៣៣	៤.៧៥១.៩៨២	៩៩២.៤៦១	៧.៧៨០.២៨៥	-	១៩.១១៤.៤៦១	៧៧.៨៩១.៤២៨
តម្លៃយោង	១៦.៩៤៩.០៣៤	៧.៤២៧.០៦០	៦៤០.៣៧៤	១៥.១៥២.៣៨២	២៧៩.៩០៨	៤០.៤៤៨.៧៥៨	១៦៤.៨២៨.៦៨៩

ធនាគារវឌ្ឍនៈអាស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៩. កុំព្យូទ័រ និងបរិក្ខារ (ត)

	បរិក្ខារការិយាល័យ		យានយន្ត	កុំព្យូទ័រ និងសម្ភារៈ ព័ត៌មានវិទ្យា	សំណង់កំពុង ដំណើរការ	សរុប	
	ការជួសជុលកែលម្អ អគារជួល	គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់				ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	២២.៥៣៨.៧៦៧	១២.១៧៩.០៤២	១.៦៣២.៨៣៥	២២.៩៣២.៦៦៧	២៧៩.៩០៨	៥៩.៥៦៣.២១៩	២៤២.៧២០.១១៧
ការទិញបន្ថែម	៣១.៩០៧	៩៨៨.២៧៤	១១.៩០០	២.៣២១.៨៥៧	៩៧៩.៧៦៥	៤.៣៣៣.៧០៣	១៧.៦១២.១៦៩
ចំណាយ	(៩៥៩)	(៣០.០៥៤)	-	-	-	(៣១.០១៣)	(១២៦.០៣៧)
ការលក់ចេញ	២៧៤.២៥៥	៣៤.៤៤៩	-	-	(៣០៨.៧០៤)	-	-
ការផ្ទេរ	-	(១.៤៦៦)	(១១.៧៨០)	(៧.២៨១)	-	(២០.៩២៧)	(៨៣.៤២២)
ការលុបចោល	-	(១.៦២៨)	-	(៥.២៣៦)	-	(៦.៨៦៤)	(២៧.៨៩៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(២៧២.១៦៨)
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	២២.៨៤៣.៩៦៩	១៣.១៦៨.៦១៧	១.៦៣២.៩៥៥	២៥.២៥២.០០៨	៩៥០.៩៦៩	៦៣.៨៣៨.៥១៧	២៥៩.៨២២.៧៦៥
រំលស់បង្គរ							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៥.៥៨៩.៧៣៣	៤.៧៥១.៩៨២	៩៩២.៤៦១	៧.៧៨០.២៨៥	-	១៩.១១៤.៤៦១	៧៧.៨៩១.៤២៨
រំលស់	៧៧៧.៣១៦	៥៩០.៩៩៨	៥១.៦២១	១.៣១៩.៧៣៩	-	២.៧៧៩.៦៧៤	១១.១៣៤.០៣៤
ចំណាយ	(៧៦)	(៥០១)	-	-	-	(៥៧៧)	(២.៣៤៥)
ការលក់ចេញ	-	(១.២២៤)	(១១.៧៨០)	(៧.២៧៧)	-	(២០.២៨១)	(៨២.៤២២)
ការលុបចោល	-	(១.៦២៨)	-	(៥.១៩០)	-	(៦.៨១៤)	(២៧.៧០៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(៧៩.៣០៣)
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	៦.៣៦៦.៩៧៣	៥.៣៣៩.៦៦៧	១.០៣២.៣០២	៩.០៨៧.៥៥៧	-	២១.៨២៦.៤៥៩	៨៨.៨៣៣.៦៨៥
តម្លៃយោង							
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	១៦.៤៧៦.៩៩៦	៧.៨២៨.៩៥០	៦០០.៦៥៣	១៦.១៦៤.៤៥១	៩៥០.៩៦៩	៤២.០១២.០៥៩	១៧០.៩៨៩.០៨០

ធនាគារវឌ្ឍន៍ស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ធនាគារបានចុះភតិសន្យាលើការជួលទ្រព្យសកម្ម រួមមាន អគារការិយាល័យ និង យានយន្ត។ ព័ត៌មានស្តីអំពីភតិសន្យា ដែលធនាគារគឺជាអ្នកជួល ត្រូវបានបង្ហាញដូចខាងក្រោម។

	អគារការិយាល័យ	យានយន្ត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
តម្លៃដើម	៤២.៥៦០.២៦៧	១.៥៨៣.៩៥៦	៤៤.១៤៤.២២៣	១៧៩.៨៨៧.៧០៩
រំលស់បង្គរ	៨.៥៥៨.៣៨២	១.០៤៨.៨១០	៩.៦០៧.១៩២	៣៩.១៤៩.៣០៨
តម្លៃយោង	៣៤.០០១.៨៨៥	៥៣៥.១៤៦	៣៤.៥៣៧.០៣១	១៤០.៧៣៨.៤០១
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០				
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៤២.៥៦០.២៦៧	១.៥៨៣.៩៥៦	៤៤.១៤៤.២២៣	១៧៩.៨៨៧.៧០៩
ការទិញបន្ថែម	៦៨១.២០៦	១៧០.៥៥០	៨៥១.៧៥៦	៣.៤៦១.៥៣៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(២១៥.៦១០)
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	៤៣.២៤១.៤៧៣	១.៧៥៤.៥០៦	៤៤.៩៩៥.៩៧៩	១៨៣.១៣៣.៦៣៥
រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៨.៥៥៨.៣៨២	១.០៤៨.៨១០	៩.៦០៧.១៩២	៣៩.១៤៩.៣០៨
រំលស់	៩០៩.៣៦៤	៩៧.១៤៣	១.០០៦.៥០៧	៤.០៩០.៤៤៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៤១.៩៩៧)
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	៩.៤៦៧.៧៤៦	១.១៤៥.៩៥៣	១០.៦១៣.៦៩៩	៤៣.១៩៧.៧៥៥
តម្លៃយោង				
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	៣៣.៧៧៣.៧២៧	៦០៨.៥៥៣	៣៤.៣៨២.២៨០	១៣៩.៩៣៥.៨៨០

ធនាគារវឌ្ឍន៍ស៊ី ចំការត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (ត)

ទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត

	ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១.០០៦.៥០៧	៤.០៩០.៤៤៤	១.៣១៦.៨២៧	៥.២៧៥.២០៩
ចំណាយការប្រាក់លើភតិសន្យាបំណុល	២៩១.០៥៥	១.១៨២.៨៤៨	៣៩៥.១១១	១.៥៨២.៨១៥
ចំណាយលើភតិសន្យារបស់ទ្រព្យសកម្មដែល មានតម្លៃទាប	១.៤៨១.៦៣០	៦.០២១.៣៤៤	៥៨២.៣៨៣	២.៣៣៣.០២៦
	២.៧៧៩.១៩២	១១.២៩៤.៦៣៦	២.២៩៤.៣២១	៩.១៩១.០៥០

ធនាគារវឌ្ឍន៍ស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

១១. ទ្រព្យសកម្មអន្តរជាតិ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើមនៃកម្មវិធីកុំព្យូទ័រ				
សមតុល្យដើមគ្រា	៩.៩១៦.២៥៩	៤០.៤០៨.៧៥៥	៤.៥៤១.៤២៦	១៨.២៤៧.៤៤៩
ការទិញបន្ថែម	៥៦២.៣៥៧	២.២៨៥.៤១៧	៥.៣៧៤.៨៣៣	២១.៩០២.៤៤៤
ការលក់ចេញ	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤៦.២០៧)	-	២៥៨.៨៦២
	<u>១០.៤៧៨.៦១៦</u>	<u>៤២.៦៤៧.៩៦៥</u>	<u>៩.៩១៦.២៥៩</u>	<u>៤០.៤០៨.៧៥៥</u>
រំលស់បង្គរ				
សមតុល្យដើមគ្រា	២.៧៤១.៥២២	១១.១៧១.៧០១	១.៨៩៤.៣៥៦	៧.៦១១.៥២២
រំលស់	២៦៥.៩៩២	១.០៨០.៩៩១	៨៤៧.១៦៦	៣.៤៥២.២០២
ការលក់ចេញ	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១២.១១១)	-	១០៧.៩៧៨
	<u>៣.០០៧.៥១៤</u>	<u>១២.២៤០.៥៨១</u>	<u>២.៧៤១.៥២២</u>	<u>១១.១៧១.៧០២</u>
សមតុល្យចុងគ្រា	<u>៧.៤៧១.១០២</u>	<u>៣០.៤០៧.៣៨៤</u>	<u>៧.១៧៤.៧៣៧</u>	<u>២៩.២៣៧.០៥៣</u>

ធនាគារវឌ្ឍន៍: រោងចក្រ ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

១២. ពន្ធលើប្រាក់ចំណេញ

(ក) បំណុលពន្ធលើប្រាក់ចំណេញ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាដើមកាលបរិច្ឆេទ	១២.២៣១.៤៥៣	៤៩.៨៤៣.១៧១	១៧.២៧៨.៥៦៦	៦៩.៤២៥.២៧៨
ចំណាយពន្ធប្រាក់ចំណេញប្រចាំឆ្នាំ	១០.០២៦.៦៧៤	៤០.៧៤៨.៤០៤	១៥.៧០១.១៩៧	៦៣.៦៦៨.៣៥៤
ពន្ធលើប្រាក់ចំណេញបានបង់	(១២.៦៩៦.៩៤៦)	(៥១.៦០០.៣៨៩)	(២០.៧៤៨.៣១០)	(៨៤.១៣៤.៣៩៧)
លំអៀងពីការប្តូររូបិយប័ណ្ណ	-	(៧៧.១៧៩)	-	៨៨៣.៩៣៦
សមតុល្យនាចុងកាលបរិច្ឆេទ	៩.៥៦១.១៨១	៣៨.៩១៤.០០៧	១២.២៣១.៤៥៣	៤៩.៨៤៣.១៧១

(ខ) ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ ក្នុងការកាត់កងរវាងពន្ធបច្ចុប្បន្នជាទ្រព្យសកម្ម និងបំណុលពន្ធប្រាក់ចំណេញបច្ចុប្បន្ន និងពន្ធដែលស្ថិតក្រោមអាជ្ញាធរពន្ធតែមួយ។ ចំនួនដែលបានកាត់កងរួចហើយ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារជាទ្រព្យសកម្ម	៥.០៧៨.០០១	២០.៦៦៧.៤៦៥	៤.៧៩២.៧២២	១៩.៥៣០.៣៤២
ពន្ធពន្យារជាបំណុល	(២.៣២០.៩៣៦)	(៩.៤៤៦.២១០)	(២.៦០១.៣៣១)	(១០.៦០០.៤២៤)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	២.៧៥៧.០៦៥	១១.២២១.២៥៥	២.១៩១.៣៩១	៨.៩២៩.៩១៨

ធនាគារវឌ្ឍន៍ស៊ី ចំការត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

១៣. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កក់ និងប្រាក់បង់មុន	១៣.១៥៣.១០៦	៥៣.៥៣៣.១៤១	១២.១៩៩.៨២៧	៤៩.៧១៤.២៩៥
ការចំណាយបុរេប្រទាន	៦.៦៧៦.១២៧	២៧.១៧១.៨៣៧	៤.៣៤៧.១១៦	១៧.៧១៤.៤៩៨
គណនីត្រូវទទួលពី Master/Visa Card និង MoneyGram	១.៨៣៥.៧៩៩	៧.៤៧១.៧០២	៣.២៤០.១២៤	១៣.២០៣.៥០៤
ការវិនិយោគ Credit Bureau	២៥.៥៨៨	១០៤.១៤៣	២៥.៥៨៨	១០៤.២៧១
ការផ្គត់ផ្គង់ភាគ	២.១៨៣.៤៥១	៨.៨៨៦.៦៤៦	១.៨៧២.៩៧១	៧.៦៣២.៣៥៧
គណនីត្រូវទទួលពីឥណទាន ដែលខកខានក្នុងការបង់សង	-	-	-	-
ផ្សេងៗ	៤.៣០៩.០១៥	១៧.៥៣៧.៦៩១	៦៧៨.៣៤៦	២.៧៦៤.២៦០
	២៨.១៨៧.០៨៦	១១៤.៧០៥.១៦០	២២.៣៦៣.៩៧៤	៩១.១៣៣.១៨៥

ធនាគារវឌ្ឍន៍ស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	៦៣៣.០៥២.០៥២	២.៥៧៦.៥២១.៨៥២	៦១៣.៧០៩.១២៩	២.៥០០.៨៦៤.៧០១
គណនីសន្សំ	២.០២៣.៦១៧.៦០១	៨.២៣៦.១២៣.៦៣៦	២.០៣៦.៧០៨.៨៦៩	៨.២៩៩.៥៨៨.៦៤១
ប្រាក់បញ្ញើមានកាលកំណត់	៧៩៥.៦៩៤.០៩០	៣.២៣៨.៤៧៤.៩៤៦	៧៤៤.៩២២.១៣០	៣.០៣៥.៥៥៧.៦៨០
ប្រាក់បញ្ញើកម្រិតទុក	២៣០.៦១៧	៩៣៨.៦១១	៣.៣២១	១៣.៥៣៣
	៣.៤៨២.៥៩៤.៣៦០	១៤.០៥២.០៥៩.០៤៥	៣.៣៩៥.៣៤៣.៤៤៩	១៣.៨៣៦.០២៤.៥៥៥

ធនាគារវឌ្ឍនៈស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

១៥. មូលបត្របំណុល

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សញ្ញាប័ណ្ណសាជីវកម្ម	២០.៦០៨.៩៥៨	៨៣.៨៧៨.៤៥៩	២០.៩៣៩.៣៣៧	៨៥.៣២៧.៧៩៨

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ធនាគារបានទទួលលិខិតអនុញ្ញាត ពីធនាគារជាតិនៃកម្ពុជា ស្តីពី ការបោះផ្សាយលក់ សញ្ញាប័ណ្ណសាជីវកម្ម។

នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩ ធនាគារបានទទួលការអនុញ្ញាត និងចុះបញ្ជីជាស្ថាពរ ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) លើទម្រង់ពាក្យស្នើសុំរួម និងឯកសារផ្តល់ព័ត៌មាន សម្រាប់ការបោះផ្សាយលក់សញ្ញាប័ណ្ណសាជីវកម្មរបស់ធនាគារជាសាធារណៈ។ សញ្ញាប័ណ្ណនេះត្រូវបានបោះផ្សាយ ឲ្យទៅ វិនិយោគិនចំនួន ៦៥ នាក់ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ ក្នុងចំនួនទឹកប្រាក់សរុប ៨៤.៨២១ ពាន់លានរៀល ក្នុងរយៈពេល ៣ ឆ្នាំ និងអត្រាគូប៉ុង ៧.៧៥% ក្នុងមួយឆ្នាំ។

ធនាគារមិនមានការខកខានសងត្រលប់នៅប្រាក់ដើម ឬការប្រាក់ ឬការរំលោភបំពានណាមួយទាក់ទងនឹងមូលបត្របំណុលរបស់ធនាគារក្នុងឆ្នាំនេះទេ។

ការប្រាក់ត្រូវទូទាត់ជារៀងរាល់ឆមាស។ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ធនាគារបានធ្វើការទូទាត់ ការប្រាក់លើមូលបត្របំណុលជូនដល់វិនិយោគិន ជាទឹកប្រាក់សរុបចំនួន ១.៦៤៣ លានរៀល។

ធនាគារវឌ្ឍនៈអាស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

១៦. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់កម្ចីសរុប	៣២៧.១០៨.៧៨៥	១.៣៣១.៣៣២.៧៥៥	២៧៩.៨៥៦.៤៥៨	១.១៤០.៤១៥.០៦៦

នៅក្នុងអំឡុងពេល ៣ខែនេះ បម្រែបម្រួលទៅលើប្រាក់កម្ចីរបស់ធនាគារ មានដូចតទៅខាងក្រោម៖

- ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (Liquidity-Providing Collateralized Operation – LPCO) ផ្តល់ជូនពីធនាគារជាតិ ដែលមានទឹកប្រាក់ចំនួន ៥២៦ ពាន់លានរៀល ស្មើនឹង ១២៩ លានដុល្លារអាមេរិក ត្រូវបានបង្វិលបន្ត ហើយមានប្រតិបត្តិការថ្មីដែលមានទឹកប្រាក់ចំនួន ៦៦ ពាន់លានរៀល ស្មើនឹង ១៦ លានដុល្លារអាមេរិក។ ប្រាក់ដើម និងការប្រាក់ លើរាល់ប្រតិបត្តិការត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់ ជាមួយនឹងរយៈពេលព្រមព្រៀងចាប់ពី ៣ខែ រហូតដល់ ១២ខែ។
- ឥណទានរយៈពេលខ្លីមួយ ដែលមានទឹកប្រាក់ចំនួន ២០ លានដុល្លារអាមេរិក ដែលទទួលបានពី AfrAsia Bank Limited នៅប្រទេស Mauritius នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ដែលមានរយៈពេលមួយខែ។ ប្រាក់ដើម និងការប្រាក់ ត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់។
- ឥណទានរយៈពេលខ្លីមួយ ដែលមានទឹកប្រាក់ចំនួន ១០ លានដុល្លារអាមេរិក ដែលទទួលបានពី KEB Hana Bank នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ដែលមានរយៈពេល ១៧៧ ថ្ងៃ។ ប្រាក់ដើម និងការប្រាក់ ត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់។

១៧. អនុបំណុល

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារជាតិនៃប្រទេសកាណាដា	១៣០.២៨១.៧២៦	៥៣០.២៤៦.៦២៥	១២៨.០០០.០០០	៥២១.៦០០.០០០

ធនាគារវឌ្ឍនៈអាស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

១៨. បំណុលតតិសន្យា

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កាលវិភាគតាមអាយុកាល៖				
ឆ្នាំទី១	៣០៦.៨៤២	១.២៤៨.៨៤៧	២១២.៥៥៩	៨៦៦.១៧៨
ឆ្នាំទី២	១.៩៦១.៣៧៨	៧.៩៨២.៨០៨	១.១៣៣.១៨១	៤.៦១៧.៧១៣
ឆ្នាំទី៣	៣៨១.២១៦	១.៥៥១.៥៤៩	១.២៦៣.៥៨៥	៥.១៤៩.១០៩
ឆ្នាំទី៤	១.៧៤១.៤៣១	៧.០៨៧.៦២៤	៧៤៥.៦៥៧	៣.០៣៨.៥៥២
ឆ្នាំទី៥	៣.៣៦០.២៥៥	១៣.៦៧៦.២៣៨	៣.៤៨៤.០៥៩	១៤.១៩៧.៥៤០
ឆ្នាំទី៦តទៅមុខ	៣៦.៣០៩.៥៥៣	១៤៧.៧៧៩.៨៨១	៣៧.២៥១.២៣២	១៥១.៧៩៨.៧៧១
	៤៤.០៦០.៦៧៥	១៧៩.៣២៦.៩៤៧	៤៤.០៩០.២៧៣	១៧៩.៦៦៧.៨៦៣
ដក: តម្លៃអប្បបរមានិយមប្រើ IBR	(៧.៥០៧.៧៥៤)	(៣០.៥៥៦.៥៥៩)	(៧.៥៧៦.៨៦៦)	(៣០.៨៧៥.៧២៩)
	៣៦.៥៥២.៩២១	១៤៨.៧៧០.៣៨៨	៣៦.៥១៣.៤០៧	១៤៨.៧៩២.១៣៤

១៩. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង្ក	១៥.៦៩០.០៣៩	៦៣.៨៥៨.៤៥៩	១៨.០២៣.៥០៤	៧៣.៤៤៥.៧៧៩
ប្រាក់ចំណូលមិនទាន់ទទួលស្គាល់	២.៤១៥.១៦៨	៩.៨២៩.៧៣៤	២.២១៨.២៤៣	៩.០៣៩.៣៤១
ពន្ធផ្សេងៗត្រូវទូទាត់	៦១៨.៨៥៧	២.៥១៨.៧៤៨	៨៥៧.២៤៦	៣.៤៩៣.២៧៧
ការខាតបង់សំរាប់ឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ	២៩.០៥១	១១៨.២៣៨	១៨.៩១៦	៧៧.០៨៣
ផ្សេងៗ	៤.៤៩៦.៩៧៨	១៨.៣០២.៧០១	៤.៥០៦.១៩៤	១៨.៣៦២.៧៤០
	២៣.២៥០.០៩៣	៩៤.៦២៧.៨៨០	២៥.៦២៤.១០៣	១០៤.៤១៨.២២០

ធនាគារវឌ្ឍនៈអាស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

២០ ដើមទុន

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
១ ហ៊ុនមានតម្លៃ ១.០០០ ដុល្លារអាមេរិក ដែលបានចុះបញ្ជីនិងបានបង់ ពេញលេញ	៣៣៥.០០០.០០០	១.៣៦៣.៤៥០.០០០	២១៥.០០០.០០០	៨៧៦.១២៥.០០០

បម្រែបម្រួលដើមទុនក្នុងគ្រា

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យដើមគ្រា	២១៥.០០០.០០០	៨៧៦.១២៥.០០០	១៦៥.០០០.០០០	៦៦២.៩៧០.០០០
ការបន្ថែមដើមទុន (*)	១២០.០០០.០០០	៤៨៨.៤០០.០០០	៥០.០០០.០០០	២០៣.៧៥០.០០០
លំអៀងពីការប្តូររូបិយប័ណ្ណ	-	(១.០៧៥.០០០)	-	៩.៤០៥.០០០
	៣៣៥.០០០.០០០	១.៣៦៣.៤៥០.០០០	២១៥.០០០.០០០	៨៧៦.១២៥.០០០

(*) នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតអនុម័តអនុញ្ញាតឱ្យធនាគារបង្កើនដើមទុន
ចំនួន ១២០.០០០.០០០ ដុល្លារអាមេរិក ដោយបោះផ្សាយភាគហ៊ុនបន្ថែមចំនួន ១២០.០០០ ហ៊ុន ឱ្យទៅធនាគារជាតិនៃ
ប្រទេសកាណាដា ដែលក្នុង ១ ហ៊ុនមានតម្លៃ ១.០០០ ដុល្លារអាមេរិក ។

២១. ទុនបម្រុងតាមបទបញ្ញត្តិ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យដើមគ្រា	៣៣.៦៦១.៧៧៨	១៣៧.១៧១.៧៤៤	២១.៣២១.៨៧៤	៨៥.៦៧១.២៩០
ការផ្ទេរទៅទុនបម្រុងតាមបទបញ្ញត្តិ	៤.៥៧៦.៤៧៧	១៨.៦២៦.២៦១	១២.៣៣៩.៩០៤	៥០.២៨៥.១០៩
ភាពលម្អៀងពីការផ្លាស់ប្តូរ រូបិយប័ណ្ណ	-	(១៦៨.៣០៧)	-	១.២១៥.៣៤៥
	៣៨.២៣៨.២៥៥	១៥៥.៦៦៩.៦៩៨	៣៣.៦៦១.៧៧៨	១៣៧.១៧១.៧៤៤

ធនាគារវឌ្ឍនៈអាស៊ី បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

២២. ចំណូលពីការប្រាក់សុទ្ធ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	៧៧.០២០.៦១២	៣១៣.០១១.៧៦៧	៥៤.៧៦៣.៨៣១	២១៩.៣៨៣.៩០៧
សមតុល្យនៅធនាគារនានា	២.៧៧០.១៤៤	១១.២៥៧.៨៦៥	១.២២៣.៨០០	៤.៩០២.៥៤៣
មូលបត្រវិនិយោគ	២២០.៩៤១	៨៩៧.៩០៥	៤៤២.៨៩៨	១.៧៧៤.២៤៩
	៨០.០១១.៦៩៧	៣២៥.១៦៧.៥៣៧	៥៦.៤៣០.៥២៩	២២៦.០៦០.៦៩៩
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	៧.៩២៤.៥៨៤	៣២.២០៥.៥០៩	៩.៥០២.១៧១	៣៨.០៦៥.៦៩៧
អនុបំណុលបន្ទាប់បន្សំ	២.៦៥៣.១៧០	១០.៧៨២.៤៨៣	១.៩៤៩.៧៨៩	៧.៨១០.៨៥៥
ប្រាក់កម្ចី	២.៣១៥.៥៤៧	៩.៤១០.៣៨៣	៩២៧.២៥៤	៣.៧១៤.៥៧៩
បំណុលភតិសន្យា	២៩១.០៥៥	១.១៨២.៨៤៨	៣៩៥.១១១	១.៥៨២.៨១៥
មូលបត្របំណុល	៤០៣.៧៨៥	១.៦៤០.៩៨២	-	-
	១៣.៥៨៨.១៤១	៥៥.២២២.២០៥	១២.៧៧៤.៣២៥	៥១.១៧៣.៩៤៦
ចំណូលពីការប្រាក់សុទ្ធ	៦៦.៤២៣.៥៥៦	២៦៩.៩៤៥.៣៣២	៤៣.៦៥៦.២០៤	១៧៤.៨៨៦.៧៥៣

ធនាគារវឌ្ឍនៈអាស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

២៣. ចំណូលពីកម្រៃ និង ជើងសារសុទ្ធ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ចំណូលពីកម្រៃ និង ជើងសារ				
ការសន្យាឥណទាន	៣.៧៦៦.២៥១	១៥.៣០៦.០៤៤	២.៩៥៦.៣៩៥	១១.៨៤៣.៣១៨
កម្រៃពីផ្ទេរប្រាក់និងវេបប្រាក់	១.៦១២.៨២៦	៦.៥៥៤.៥២៥	១.១៥៨.៥៤៨	៤.៦៤១.១៤៣
កម្រៃពីប័ណ្ណ Master/Visa and UPI	៤.៨៤៥.៧៤៦	១៩.៦៩៣.១១២	៣.៥០៨.១៥៨	១៤.០៥៣.៦៨១
ទូរស័ព្ទនិងទូរសារ	១៨៧.០៦០	៧៦០.២១១	៧៦.៨៣៥	៣០៧.៨០១
ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ដោយគ្មានលេខកូត				
Pin-less top up	៦២១.០០០	២.៥២៣.៧៤៤	២៧០.៤០០	១.០៨៣.២២២
កម្រៃជើងសារពីសេវាធានារ៉ាប់រង	២៥៥.១៣៣	១.០៣៦.៨៦១	២០៩.១៨៤	៨៣៧.៩៩១
កម្រៃផ្សេងៗ	៨០២.៧៥២	៣.២៦២.៣៨៤	៣៩៤.២៩៥	១.៥៧៩.៥៤៧
	១២.០៩០.៧៦៨	៤៩.១៣៦.៨៨១	៨.៥៧៣.៨១៥	៣៤.៣៤៦.៧០៣
ចំណាយពីកម្រៃ និង ជើងសារ				
ចំណាយសេវា MasterCard	១.៥០៤.៤៧១	៦.១១៤.១៧០	១.២០៦.៨២៩	៤.៨៣៤.៥៥៧
ចំណាយសេវា Visa Card	២.៤៤៧.៣៧៩	៩.៩៥៦.១៤៨	១.៤៨១.២៤៣	៥.៩៣៣.៨៥៩
ចំណាយសេវាធានាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៤៧០.៤៧៧	១.៩១២.០១៩	២៩៥.១៤៥	១.១៨២.៣៥១
ចំណាយសេវា Union Pay	១៧.០៤៩	៦៩.២៨៧	១៦.៨០៦	៦៧.៣២៥
ចំណាយផ្សេងៗ	១០០	៤០៦	១.១៩៤	៤.៧៨៣
	៤.៥៣៩.៤៧៦	១៨.០៥២.០៣០	៣.០០១.២១៧	១២.០២២.៨៧៥
ចំណូលពីកម្រៃជើងសារសុទ្ធ	៧.៦៥១.២៩២	៣១.០៨៤.៨៥១	៥.៥៧២.៥៩៨	២២.៣២៣.៨២៨

ធនាគារវឌ្ឍនៈអាស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

២៤. ចំណូលប្រតិបត្តិការផ្សេងៗ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ចំណេញពីអត្រាប្តូរប្រាក់សុទ្ធ	៧៦៧.៩៥៦	៣.១២០.៩៧៣	៤២៤.៥៩០	១.៧០០.៩០៨
ចំណូលផ្សេងៗ	១.១០០	៤.៤៧១	១៣១.៨០៣	៥២៨.០០២
	<u>៧៦៩.០៥៦</u>	<u>៣.១២៥.៤៤៤</u>	<u>៥៥៦.៣៩៣</u>	<u>២.២២៨.៩១០</u>

២៥. ចំណាយបុគ្គលិក

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ប្រាក់បៀវត្សរ៍ និងបុព្វលាភ	១៦.៥៩៣.០៨៨	៦៧.៤៣៤.៣១០	១០.៦២១.៦៨២	៤២.៥៥០.៤៥៨
ប្រាក់បំណាច់អតីតភាពការងារ	៩៣០.០៥២	៣.៧៧៩.៧៣១	(៧៤៥.៦៣០)	(២.៩៨៦.៩៩៤)
ចំណាយផ្សេងៗលើបុគ្គលិក	៥១៧.០៣៣	២.១០១.២២២	៣៣៣.៨៣០	១.៣៣៧.៣២៣
	<u>១៨.០៤០.១៧៣</u>	<u>៧៣.៣១៥.២៦៣</u>	<u>១០.២០៩.៨៨២</u>	<u>៤០.៩០០.៧៨៧</u>

ធនាគារវប្បធានៈអេស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

២៦. ចំណាយប្រតិបត្តិការ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ការជួលអគារ	៨៤៥.១៩៣	៣.៤៣៤.៨៦៤	២១១.០២៣	៨៤៥.៣៥៨
ការជួសជុល និងថែទាំ	១.៧៧១.៥៨៤	៧.១៩៩.៧១៧	៨០៥.៩១៩	៣.២២៨.៥១២
សម្ភារៈការិយាល័យ	១.២៥៤.២៩៣	៥.០៩៧.៤៤៧	៨០៥.៤៧៣	៣.២២៦.៧២៥
ការជួលយានយន្ត	៦៣៦.៤៣៧	២.៥៨៦.៤៨០	៣៧១.៣៦០	១.៤៨៧.៦៦៨
ផ្នែកទីផ្សារ និងការផ្សាយ				
ពាណិជ្ជកម្ម	៥២១.៣៨៧	២.១១៨.៩១៧	៤០៨.៤០១	១.៦៣៦.០៥៤
ថ្លៃទឹក និងភ្លើង	៥០៥.២៨១	២.០៥៣.៤៦២	៤០៤.៥៩៧	១.៦២០.៨១៦
សេវាសន្តិសុខ	៥៧៦.៣៦៣	២.៣៤២.៣៣៩	៤២៣.៥៥២	១.៦៩៦.៧៤៩
ទំនាក់ទំនង	៣៨៤.៧១៥	១.៥៦៣.៤៨២	២៣៥.១៧៥	៩៤២.១១០
ជំនាញវិជ្ជាជីវៈ	៣២១.២៣៩	១.៣០៥.៥១៥	២១៦.៩៨៨	៨៦៩.២៥៤
អាជ្ញាប័ណ្ណ	១៨៥.០៨៩	៧៥២.២០២	១៥៩.៦២៤	៦៣៩.៤៥៤
ថ្លៃប្រតិបត្តិការយានយន្ត	២១៧.១០៤	៨៨២.៣១១	១៤៧.១២១	៥៨៩.៣៦៧
ថ្លៃធ្វើដំណើរ	៩៦.២៤២	៣៩១.១២៧	៦៦.៥៥៩	២៦៦.៦៣៥
ការធានារ៉ាប់រង	១៨៦.១៣១	៧៥៦.៤៣៦	១១៧.៤៤៩	៤៧០.៥០១
ថ្លៃពិនិត្យឥណទាន	៩១.២៣៤	៣៧០.៧៧៥	៨០.៦១១	៣២២.៩២៨
កម្រៃក្រុមប្រឹក្សាភិបាល	៨៦.៣៦០	៣៥០.៩៦៧	៣៤.៥៩៦	១៣៨.៥៩២
អាហារ និងការកំសាន្ត	៥៣.៦៨២	២១៨.១៦៤	១៦១.៣០៥	៦៤៦.១៨៨
ថ្លៃសមាជិកភាព	១៨.៧៤០	៧៦.១៥៩	១៦.៧៨៨	៦៧.២៥៣
ចំណាយផ្សេងៗ	៧៣.៤៧៣	២៩៨.៥៩៥	១៣០.៤៣៣	៥២២.៥១៤
	៧.៨២៤.៥៤៧	៣១.៧៩៨.៩៥៩	៤.៧៩៦.៩៧៤	១៩.២១៦.៦៧៨

ធនាគារវឌ្ឍនៈស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

២៧. ចំណាយរំលស់

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ទ្រព្យសម្បត្តិ និងបរិក្ខារ	២.៧៣៩.០៩៧	១១.១៣១.៦៩០	១.៧៧៤.៥៣២	៧.១០៨.៧៧៥
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១.០០៦.៥០៧	៤.០៩០.៤៤៤	១.៣១៦.៨២៧	៥.២៧៥.២០៩
ទ្រព្យសកម្មអរូបី	២៦៥.៩៩៤	១.០៨១.០០០	១៤៤.៥២៤	៥៧៨.៩៦៣
	<u>៤.០១១.៥៩៨</u>	<u>១៦.៣០៣.១៣៤</u>	<u>៣.២៣៥.៨៨៣</u>	<u>១២.៩៦២.៩៤៧</u>

២៨. ការខាតបង់ពីការធ្លាក់ចុះតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ឥណទានផ្តល់អតិថិជន	១.៣៦៤.០៣៣	៥.៥៤៣.៤៣០	(៩៨.៦៣៣)	(៣៩៥.១២៤)
សមតុល្យនៅធនាគារនានា	៥៩០.៩០៩	២.៤០១.៤៥៤	៩៨៤.៤៧០	៣.៩៤៣.៧៨៧
មូលបត្រវិនិយោគ	(១.៣២០)	(៥.៣៦៤)	(៦២.៧៥៧)	(២៥១.៤០៥)
ប្រាក់កក់សម្រាប់ការជួល	១៦៩	៦៨៧	៥២៧	២.១១១
កិច្ចសន្យាឥណទាន និងកិច្ចសន្យា ធានាហិរញ្ញវត្ថុ	១០.១៣៨	៤១.២០០	៩.១១១	៣៦.៤៩៩
	<u>១.៩៦៣.៩២៩</u>	<u>៧.៩៨១.៤០៧</u>	<u>៨៣២.៧១៨</u>	<u>៣.៣៣៥.៨៦៨</u>

ធនាគារវឌ្ឍនៈអេស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

២៩. កំណត់សម្គាល់ពីរបាយការណ៍លំហូរសាច់ប្រាក់

សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	២៧៩.៣៥៤.៦២៦	១.១៣៦.៩៧៣.៣២៨	២៥១.៧៥០.២០៥	១.០២៥.៨៨២.០៨៥
ប្រាក់បញ្ញើនៅធនាគារជាតិ នៃកម្ពុជា	២៤០.២៦៦.២០៣	៩៧៧.៨៨៣.៤៤៦	២៨៩.២២១.៤៨២	១.១៧៨.៥៧៧.៥៣៩
ជាតិនៃកម្ពុជាប្រាក់បញ្ញើនៅ ធនាគារនានា	២០៨.៤៩០.៣២៨	៨៤៨.៥៥៥.៦៣៤	១៣.៥៦៨.៤៧៧	៥៥.២៩១.៥៤៤
	៧២៨.១១១.១៥៧	២.៩៦៣.៤១២.៤០៨	៥៥៤.៥៤០.១៦៤	២.២៥៩.៧៥១.១៦៨

សាច់ប្រាក់សុទ្ធ និង សាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី ដែលមាន អាយុកាលដើម ៣ខែ ឬតិចជាងនេះ ដោយមិនរាប់បញ្ចូលឥណទានវិបារបន្តដែលនៅសល់។ តម្លៃយោងនៃទ្រព្យសកម្ម ទាំងនេះ គឺប្រហាក់ប្រហែលនឹងតម្លៃសមរម្យ។ សាច់ប្រាក់ និង សាច់ប្រាក់សមមូលនៅចុងបញ្ចប់នៃ អំឡុងពេល របាយការណ៍ ដូចដែលបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍នៃលំហូរសាច់ប្រាក់ អាចត្រូវបានផ្គូផ្គងជាមួយធាតុដែល ពាក់ព័ន្ធនៅក្នុងរបាយការណ៍ស្ថានភាព ដូចដែលបានបង្ហាញខាងលើ។

ការផ្លាស់ប្តូរបំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន

តារាងខាងក្រោមបង្ហាញពីការផ្លាស់ប្តូរបំណុលរបស់ធនាគារដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន រួមមានទាំងការ ផ្លាស់ប្តូរសាច់ប្រាក់ និងមិនមែនសាច់ប្រាក់។ បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទានគឺជាបន្ទុកដែលលំហូរ សាច់ប្រាក់ឬលំហូរសាច់ប្រាក់នាពេលអនាគតនឹងត្រូវបានចាត់ចូលក្នុងរបាយការណ៍លំហូរសាច់ប្រាក់រួមរបស់ក្រុម ដែលជាលំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន។

	ថ្ងៃទី០១ ខែមករា	លំហូរសាច់ប្រាក់		បម្រែបម្រួល	ថ្ងៃទី៣១ ខែធ្នូ
	ឆ្នាំ២០១៩	ហិរញ្ញប្បទាន(ក)	ភតិសន្យាថ្មី	នានា(ខ)	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់កម្ចី	៨០.៥៣២.០១៥	១៩៧.៦៥៤.១៩០	-	១.៦៧០.២៥៣	២៧៩.៨៥៦.៤៥៨
អនុបំណុល	៩៣.០០០.០០០	៣៥.០០០.០០០	-	-	១២៨.០០០.០០០
មូលបត្របំណុលដែលបាន បោះផ្សាយ	-	២០.៣២៦.៧៤៨	-	៦១២.៥៨៩	២០.៩៣៩.៣៣៧
បំណុលភតិសន្យា	៣១.៣៥៩.៤០០	(៦.១៨១.០១១)	៩.៦៦៩.៣៧៥	១.៦៦៥.៦៤៣	៣៦.៥១៣.៤០៧

ធនាគារវឌ្ឍនៈអាស៊ី បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

២៩. កំណត់សម្គាល់ពីរបាយការណ៍លំហូរសាច់ប្រាក់ (ត)

ការផ្លាស់ប្តូរបំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន (ត)

	ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	លំហូរសាច់ប្រាក់ ហិរញ្ញប្បទាន(ក)	ភតិសន្យាថ្មី	បម្រែបម្រួល នានា(ខ)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់កម្ចី	២៧៩.៨៥៦.៤៥៨	៤៦.២៨០.៨៥៣	-	៩៧១.៤៧៤	៣២៧.១០៨.៧៨៥
អនុបំណុល	១២៨.០០០.០០០	២.២៨១.៧២៦	-	-	១៣០.២៨១.៧២៦
មូលបត្របំណុលដែលបាន					
បោះផ្សាយ	២០.៩៣៩.៣៣៧	៧១.៣៤៥	-	(៤០១.៧២៤)	២០.៦០៨.៩៥៨
បំណុលភតិសន្យា	៣៦.៥១៣.៤០៧	(១.១០៣.២៩៧)	៨៥១.៧៥៦	២៩១.០៥៤	៣៦.៥៥២.៩២១

(ក) លំហូរសាច់ប្រាក់ពីបំណុលហិរញ្ញវត្ថុកើតចេញពី ការកាត់កងរវាង ប្រាក់កម្ចី និង ការសងកម្ចី នៅក្នុង របាយការណ៍លំហូរសាច់ប្រាក់។

(ខ) ការផ្លាស់ប្តូរផ្សេងទៀតរួមមានការបង្កការប្រាក់និងការសងការប្រាក់។

៣០. សម្ព័ន្ធព្រឹក្សា

(ក) សមតុល្យសម្ព័ន្ធព្រឹក្សា

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្ចីពីធនាគារជាតិនៃ ប្រទេសកាណាដា	១៣០.២៨១.៧២៦	៥៣០.២៤៦.៦២៥	១២៨.០០០.០០០	៥២១.៦០០.០០០
ប្រាក់បញ្ញើ និងប្រាក់តម្កល់ដោយ អ្នកគ្រប់គ្រងសំខាន់ៗ អភិបាល និងភាគទុនិក	៣.០៥៥.៧២១	១២.៤៣៦.៧៨៥	៣.៨០៣.២០២	១៥.៤៩៨.០៤៨

ធនាគារវឌ្ឍនៈអេស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣០. សម្ព័ន្ធព្យាបាតិ (ត)

(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាតិ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ចំណាយលើការប្រាក់ឲ្យធនាគារ ជាតិនៃប្រទេសកាណាដា	២.៦៥៣.១៧០	១០.៧៨២.៤៨៣	១.៩៤៩.៧៨៩	៧.៨១០.៨៥៥
ចំណាយលើការប្រាក់ឲ្យអ្នក គ្រប់គ្រងសំខាន់ៗ អភិបាល និងភាគទុនិក	៥៥.៩១៨	២២៧.២៥១	៣៤.៥៧៤	១៣៨.៥០៣

(គ) ប្រាក់បៀវត្សរបស់គណៈគ្រប់គ្រងសំខាន់ៗ អភិបាល និងភាគទុនិក

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍	៣.៦៩១.៨៥០	១៥.០០៣.៦៧៨	១.៤៤៤.៤០៣	៥.៧៨៦.២៧៨

ធនាគារវេឌ្ឍនៈអាស៊ី បំភាគ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣១. កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានវិបារូបន៍ដែល				
មិនប្រើ	៥៦.៧៩៣.៦៣៣	២៣១.១៥០.០៨៦	៥០.៣៤២.៤៣៨	២០៥.១៤៥.៤៣៥
មូលបត្របំណុល	១៣.៩៨៦.៦៨៧	៥៦.៩២៥.៨១៦	១៥.៣៦៧.៦០៣	៦២.៦២២.៩៨២
លិខិតឥណទាន	៧.២៩១.១២៦	២៩.៦៧៤.៨៨៣	៨.៧២៤.៣៤៩	៣៥.៥៥១.៧២២
បណ្ណឥណទានដែលមិនប្រើ	៩.៦០៥.២៤១	៣៩.០៩៣.៣៣១	៩.៤៣០.៣១៦	៣៨.៤២៨.៥៣៨
មូលបត្រ	៤.៤០០.០០០	១៧.៩០៨.០០០	៤.៤០០.០០០	១៧.៩៣០.០០០
ការធានាលើការទូទាត់	៧.៧៩៦.៦៥៦	៣១.៧៣២.៣៩០	៥.៨៩៧.១០៣	២៤.០៣០.៦៩៥
មូលបត្របំណុលលើការដេញថ្លៃ	៤.១១១.១២៨	១៦.៧៣២.២៩១	៥.២១៣.៨៩៩	២១.២៤៦.៦៣៨
មូលបត្របំណុលលើការធានា	-	-	១៥.២០១	៦១.៩៤៤
ការធានាផ្សេងៗ	៣៣០.៤០២	១.៣៤៤.៧៣៦	៣៣០.៤០២	១.៣៤៦.៣៨៨
	<u>១០៤.៣១៤.៨៧៣</u>	<u>៤២៤.៥៦១.៥៣៣</u>	<u>៩៩.៧២១.៣១១</u>	<u>៤០៦.៣៦៤.៣៤២</u>

៣២. របាយការណ៍តាមផ្នែក

ធនាគារ មិនត្រូវបានតម្រូវឱ្យធ្វើរបាយការណ៍តាមផ្នែកទេ ពីព្រោះប្រាក់ចំណូលមួយភាគធំ គឺបានមកពី អាជីវកម្មផ្នែក តែមួយ ដែលជាឥណទាន និងប្រាក់កម្ចី។ សកម្មភាពទាំងអស់ត្រូវបានធ្វើឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ធនាគារវឌ្ឍនៈអេស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ធនាគារ បានធ្វើឡើងស្របទៅនឹងគោលការណ៍ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ដំណាច់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ លើកលែងតែចំណុចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣៣។

ការបាត់បង់នៃសំវិធានធន

តារាងខាងក្រោមនេះ សង្ខេបសំវិធានលើការបាត់បង់នាកាលបរិច្ឆេទចុងគ្រាឬឆ្នាំ ទៅតាមថ្នាក់នៃការប៉ះពាល់ឥណទានផ្តល់ដល់អតិថិជន និង កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ ។

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្នាក់នៃសំវិធានលើការបាត់បង់ ៖				
ឥណទានផ្តល់ដល់អតិថិជន (*)	៧.៦៧៩.៧២៩	៣១.២៥៦.៤៩៧	៦.៣៥៥.៤៥២	២៥.៨៩៨.៤៦៧
កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ	២៩.០៥១	១១៨.២៣៨	១៨.៩១៦	៧៧.០៨៣
	<u>៧.៧០៨.៧៨០</u>	<u>៣១.៣៧៤.៧៣៥</u>	<u>៦.៣៧៤.៣៦៨</u>	<u>២៥.៩៧៥.៥៥០</u>

(*) ទឹកប្រាក់ជាប់កិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានលុបចោលក្នុងអំឡុងពេលនៃរបាយការណ៍ គឺមានចំនួន ៣៩.៧៥៤ ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ៦៩៦.៣៣៥ដុល្លារអាមេរិក) និងមិនមានការខាតបង់ពីការប្តូររូបិយប័ណ្ណ ក្នុងអំឡុងពេលនៃរបាយការណ៍នោះទេ (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ៣.៥៥២ ដុល្លារអាមេរិក)។

ក្រោមនីតិវិធីត្រួតពិនិត្យរបស់ធនាគារ ការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទានត្រូវបានកំណត់ មុនពេលមានការប៉ះពាល់និងនៅចុងបញ្ចប់នៅពេលដែលការប៉ះពាល់កើតឡើងដល់៣០ថ្ងៃ។ នេះគឺជាករណីចម្បងសម្រាប់ឥណទាន អតិថិជន។ តារាងខាងក្រោម ផ្តល់នូវការវិភាគទៅលើចំនួនសរុបនៃឥណទានផ្តល់ដល់អតិថិជន តាមកាលកំណត់ដែលមានកន្លងមក។

ធនាគារវប្បធម៌ខ្មែរ បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ការបាត់បង់នៃសំវិធានធន (ត)

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	តម្លៃសរុបយោង	សំវិធានលើការខាតបង់	តម្លៃសរុបយោង	សំវិធានលើការខាតបង់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជន				
០-២៩ ថ្ងៃ	២.៩៦៦.៨២៣.៩៤៩	៣.១៣១.៧៩៤	២.៧៤៣.៦១៦.០៩៨	២.៦២៤.៧០៦
៣០-៥៩ ថ្ងៃ	៧.៥៩០.៨៣១	១៨២.៤៧៦	១.៩១៥.៩១៧	១៣៣.៦៥៥
៦០-៨៩ ថ្ងៃ	២.៣០៩.៩៨៣	១៨០.០១៥	១.៤៤៦.២១៦	៩១.៣៣៩
៩០-១៨០ ថ្ងៃ	៣.៣៧៦.៩៨៤	៦៥៤.៩៦២	៤.៧៨៦.៤៧១	៨៤៩.៤៦៩
ចំនួនលើសពី ១៨០ ថ្ងៃ	១៦.២៣១.៦២៤	៣.៥៣០.៤៨២	១២.៦៦១.៦៦៣	២.៦៥៦.២៨៣
សរុប	២.៩៩៦.៣៣៣.៣៧១	៧.៦៧៩.៧២៩	២.៧៦៤.៤២៦.៣៦៥	៦.៣៥៥.៤៥២
សមមូលជាពាន់រៀល	១២.១៩៥.០៧៦.៨២០	៣១.២៥៦.៤៩៧	១១.២៦៥.០៣៧.៤៣៧	២៥.៨៩៨.៤៦៧

ការវិភាគគុណភាពឥណទាន

តារាងខាងក្រោមនេះ បង្ហាញពីតិរិះអំពីឥណទានទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងដោយថ្លៃដើមរំលស់។ ចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឲ្យតម្លៃយោងដុលចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។ ចំពោះតម្លៃកិច្ចសន្យា សម្រាប់កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះ តំណាងឲ្យតម្លៃកិច្ចសន្យា ។

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន					
ធម្មតា	២.៩៥៧.២៩៩.៥៨៧	-	-	២.៩៥៧.២៩៩.៥៨៧	១២.០៣៦.២០៩.៣១៩
ឃ្នាំមើល	-	១៥.៤២២.៧១៦	-	១៥.៤២២.៧១៦	៦៦.៧៧០.៤៥៤
ក្រោមស្តង់ដារ	-	-	៦.៥៩៣.៨៤៧	៦.៥៩៣.៨៤៧	២៦.៨៣៦.៩៥៧
សង្ស័យ	-	-	៧.៤៦០.៤៦៤	៧.៤៦០.៤៦៤	៣០.៣៦៤.០៨៨
បាត់បង់	-	-	៩.៥៥៦.៧៥៧	៩.៥៥៦.៧៥៧	៣៨.៨៩៦.០០២
	២.៩៥៧.២៩៩.៥៨៧	១៥.៤២២.៧១៦	២៣.៦១១.០៦៨	២.៩៩៦.៣៣៣.៣៧១	១២.១៩៥.០៧៦.៨២០
សំវិធានធនលើការខាតបង់តម្លៃយោង	(១.៩២១.២៨៧)	(៦៧៤.២៤០)	(៥.០៨៤.២០២)	(៧.៦៧៩.៧២៩)	(៣១.២៥៦.៤៥៧)
	២.៩៥៥.៣៧៨.៣០០	១៤.៧៤៨.៤៧៦	១៨.៥២៦.៨៦៦	២.៩៨៨.៦៥៣.៦៤២	១២.១៦៣.៨២០.៣៦៣

ធនាគារវប្បធិការស៊ី ប៊ី ភាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ការវិភាគគុណភាពឥណទាន (ត)

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ					
ធម្មតា	៧៣.៦៩០.០០០	-	-	៧៣.៦៩០.០០០	២៩៩.៩១៨.៣០០
សំវិធានធនលើការខាតបង់	(២៩.០៥១)	-	-	(២៩.០៥១)	(១១៨.២៣៨)
តម្លៃសរុប	៧៣.៦៦០.៩៤៩	-	-	៧៣.៦៦០.៩៤៩	២៩៩.៨០០.០៦២

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន					
ធម្មតា	២.៧៣២.៣៧២.៦៨០	-	-	២.៧៣២.៣៧២.៦៨០	១១.១៣៤.៤១៨.៦៧១
ឃ្លាំមើល	-	១០.៦៦៧.៥១០	-	១០.៦៦៧.៥១០	៤៣.៤៧០.១០៣
ក្រោមស្តង់ដារ	-	-	៧.៨៦០.៣៦០	៧.៨៦០.៣៦០	៣២.០៣០.៩៥៧
សង្ស័យ	-	-	៥.០៥១.៧០៨	៥.០៥១.៧០៨	២០.៥៨៥.៧១០
បាត់បង់	-	-	៨.៤៧៤.១០៧	៨.៤៧៤.១០៧	៣៤.៥៣១.៩៨៧
	២.៧៣២.៣៧២.៦៨០	១០.៦៦៧.៥១០	២១.៣៨៦.១៧៥	២.៧៦៤.៨២៦.៣៦៥	១១.២៦៥.០៣៧.៤៣៧
សំវិធានធនលើការខាតបង់	(១.៥៧៣.៨៨១)	(៥៦៦.៣១៧)	(៤.២១៥.២៥៤)	(៦.៣៥៥.៤៥២)	(២៥.៨៩៨.៤៦៧)
តម្លៃយោង	២.៧៣០.៨០៨.៨០៩	១០.១០១.១៩៣	១៧.១៧០.៩២១	២.៧៤៨.០៧៥.១១៤	១១.២៣៩.១៣៨.៩៧០

កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ					
ធម្មតា	៦៨.៤៩៧.១០៣	-	-	៦៨.៤៩៧.១០៣	២៧៩.១២៥.៦៩៥
សំវិធានធនលើការខាតបង់	(១៨.៩១៦)	-	-	(១៨.៩១៦)	(៧៧.០៨៣)
តម្លៃសរុប	៦៨.៤៧៨.១៨៧	-	-	៦៨.៤៧៨.១៨៧	២៧៩.០៤៨.៦១២

ធនាគារវឌ្ឍនៈស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ការវិភាគគុណភាពឥណទាន (ត)

តារាងខាងក្រោមនេះ បង្ហាញពីតម្លៃអំពីស្ថានភាពការហួសកាលកំណត់សង នៃឥណទានផ្តល់ដល់អតិថិជន នៅ ដំណាក់កាលទី១ ទី២ និងទី៣។

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន					
មិនទាន់ហួសកំណត់	២.៩២៨.២០២.៥៨០	៣.៦៧២.០០៨	២.១១៨.២៨៧	២.៩៣៣.៩៩២.៨៧៥	១១.៩៤១.៣៥១.០០១
ហួសកំណត់ ≤ ៣០ថ្ងៃ	២៩.០៩៧.០០៦	៣.២៩១.៨១៨	៧៦០.២៩០	៣៣.១៤៩.១១៤	១៣៤.៩១៦.៨៩៤
ហួសកំណត់ > ៣០ថ្ងៃ	-	៨.៤៥៨.៨៨៩	២០.៧៣២.៤៩៣	២៩.១៩១.៣៨២	១១៨.៨០៨.៩២៥
សរុប	២.៩៥៧.២៩៩.៥៨៦	១៥.៤២២.៧១៥	២៣.៦១១.០៧០	២.៩៩៦.៣៣៣.៧៧១	១២.១៩៥.០៧៦.៨២០

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន					
មិនទាន់ហួសកំណត់	២.៧២២.៨២៣.៩៨៨	៦.០៨១.៦៦៨	៣.០៦៤.៣២៣	២.៧៣១.៩៦៩.៩៧៩	១១.១៣២.៧៧៧.៦៦៤
ហួសកំណត់ ≤ ៣០ថ្ងៃ	៩.៥៤៨.៦៩២	១.៧២៨.២៤០	៤៤៤.៣១៨	១១.៧២១.២៥០	៤៧.៧៦៤.០៩៤
ហួសកំណត់ > ៣០ថ្ងៃ	-	២.៨៥៧.៦០២	១៧.៨៧៧.៥៣៤	២០.៧៣៥.១៣៦	៨៤.៤៩៥.៦៧៩
សរុប	២.៧៣២.៣៧២.៦៨០	១០.៦៦៧.៥១០	២១.៣៨៦.១៧៥	២.៧៦៤.៤២៦.៣៦៥	១១.២៦៥.០៣៧.៤៣៧

ធនាគារវប្បធិការស៊ី ប៊ី ភាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

បម្រែបម្រួលការខាតបង់រំពឹងទុក ជាទឹកប្រាក់ដុលនៃឥណទានផ្តល់ជូនអតិថិជន៖

តារាងខាងក្រោមនេះ បង្ហាញពីបម្រែបម្រួលចំនួនទឹកប្រាក់យោងដុលរបស់ឥណទានផ្តល់ដល់អតិថិជន ក្នុងកំឡុងគ្រាដែលរួមចំណែកដល់បម្រែបម្រួល សំវិធានធនលើការខាតបង់។

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃយោងដុល					
នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២០	២.៧៣២.៣៧២.៦៨០	១០.៦៦៧.៥១០	២១.៣៨៦.១៧៥	២.៧៦៤.៤២៦.៣៦៥	១១.២៦៥.០៣៧.៤៣៧
បម្រែបម្រួលតម្លៃយោងដុល					
ធ្វើទៅដំណាក់កាលទី១	៧៦.៧៤៣	(៧៦.៧៤៣)	-	-	-
ធ្វើទៅដំណាក់កាលទី២	(៨.២៣៧.៩៤៧)	៨.២៣៧.៩៤៧	-	-	-
ធ្វើទៅដំណាក់កាលទី៣	(៤៧០.១៧៣)	(២.៥២១.២១០)	២.៩៩១.៣៨៣	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៥៦៩.០០៨.៦២៩	១៤១.០៩៨	៤៨.២៣៣	៥៦៩.១៩៧.៩៦០	២.៣១៦.៦៣៥.៦៩៧
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៣៣៥.៤៤៤.៤៩៩)	(១.០២៥.៧៣៨)	(៧៨០.៩៦៧)	(៣៣៧.២៥១.២០៤)	(១.៣៧២.៦១២.៤០០)
បម្រែបម្រួលនានា	(៥.៨៤៧)	(១៤៩)	(៣៣.៧៥៤)	(៣៩.៧៥០)	(១៦១.៧៨៣)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	(១៣.៨២២.១៣១)
តម្លៃយោងដុលនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩	២.៩៥៧.២៩៩.៥៨៦	១៥.៤២២.៧១៥	២៣.៦១១.០៧០	២.៩៩៦.៣៣៣.៣៧១	១២.១៩៥.០៧៦.៨២០
សំវិធានធនលើការខាតបង់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០	(១.៩២១.២៨៧)	(៦៧៤.២៤០)	(៥.០៨៤.២០២)	(៧.៦៧៩.៧២៩)	(៣១.២៥៦.៤៩៧)

ធនាគារវឌ្ឍនៈអាស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

បម្រែបម្រួលការខាតបង់រំពឹងទុក ជាទឹកប្រាក់ដុលនៃឥណទានផ្តល់ជូនអតិថិជន (ត)៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១ខែ	ECL អាយុកាល	ECL អាយុកាល		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃយោងដុល					
នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩	១.៨០៣.៨៦៧.៣១៨	១៥.៧៧៥.៩១២	១៥.៥៥០.០២៥	១.៨៣៥.១៩៣.២៥៥	៧.៣៧៣.៨០៦.៤៩៧
បម្រែបម្រួលតម្លៃយោងដុល					
ផ្ទេរទៅដំណាក់កាលទី១	២.១៨៦.៨៤០	(២.១៦២.៣៥៩)	(២៤.៤៨១)	-	-
ផ្ទេរទៅដំណាក់កាលទី២	(៦.៩២៥.២៥២)	៧.១០៥.៤៤៣	(១៨០.១៩១)	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៥.១៨១.៣៧៣)	(៤.៧២៨.៨៥២)	៩.៩១០.២២៥	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	១.៧៧៧.០១២.៤២៨	១.៤៨៧.០៣១	១.៩៤៩.៧២១	១.៧៨០.៤៤៩.១៨០	៧.២៥៥.៣៣០.៤០៩
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៨៣៨.៤៨៣.៤៧៨)	(៦.៦៩៥.៨៥៧)	(៥.៣៤០.៤០២)	(៨៥០.៥១៩.៧៣៧)	(៣.៤៦៥.៨៦៧.៩២៨)
បម្រែបម្រួលនានា	(១០៣.៨០៣)	(១១៣.៨០៨)	(៤៧៨.៧២២)	(៦៩៦.៣៣៣)	(២.៨៣៧.៥៥៧)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	១០៥.៦០៦.០១៦
តម្លៃយោងដុលនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០	២.៧៧២.៣៧២.៦៨០	១០.៦៦៧.៥១០	២១.៣៨៦.១៧៥	២.៧៦៤.៤២៦.៣៦៥	១១.២៦៥.០៣៧.៤៣៧
សំវិធានធនលើការខាតបង់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩	(១.៥៧៣.៨៨១)	(៥៦៦.៣១៧)	(៤.២១៥.២៥៤)	(៦.៣៥៥.៤៥២)	(២៥.៨៩៨.៤៦៧)

ធនាគារវឌ្ឍនៈអេស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

បម្រែបម្រួលការខាតបង់រំពឹងទុក ជាទឹកប្រាក់ដុលនៃកិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ

តារាងខាងក្រោមនេះ បង្ហាញពីបម្រែបម្រួលចំនួនទឹកប្រាក់យោងដុលរបស់កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ ក្នុងកំឡុងគ្រាដែលរួមចំណែកដល់បម្រែបម្រួល សំវិធានធនលើការខាតបង់។

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃយោងដុល					
នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២០	៦៨.៤៩៧.១០៣	-	-	៦៨.៤៩៧.១០៣	២៧៩.១២៥.៦៩៥
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	១៨.០៥១.៤០៨	-	-	១៨.០៥១.៤០៨	៧៣.៤៦៩.២៣១
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(១២.៨៥៨.៥១១)	-	-	(១២.៨៥៨.៥១១)	(៥២.៣៣៤.១៤០)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	(៣៤២.៤៨៦)
សរុបការសន្យានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០	៧៣.៦៩០.០០០	-	-	៧៣.៦៩០.០០០	២៩៩.៩១៨.៣០០
សំវិធានធនលើការខាតបង់					
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០	(២៩.០៥១)	-	-	(២៩.០៥១)	(១១៨.២៣៨)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃយោងដុល					
នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩	៤០.៣០៣.៩០៩	-	-	៤០.៣០៣.៩០៩	១៦១.៩៤១.១០៦
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៣៣.៦៤៨.០៣០	-	-	៣៣.៦៤៨.០៣០	១៣៧.១១៥.៧២២
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៥.៤៥៤.៨៣៦)	-	-	(៥.៤៥៤.៨៣៦)	(២២.២២៨.៤៥៧)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	២.២៩៧.៣២៤
សរុបការសន្យានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩	៦៨.៤៩៧.១០៣	-	-	៦៨.៤៩៧.១០៣	២៧៩.១២៥.៦៩៥
សំវិធានធនលើការខាតបង់					
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩	(១៨.៩១៦)	-	-	(១៨.៩១៦)	(៧៧.០៨៣)

ធនាគារវ័យៗនៈអេស៊ី បំភាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

បម្រែបម្រួលការខាតបង់រំពឹងទុក ជាទឹកប្រាក់សំវិធាននៃឥណទានផ្តល់ជូនអតិថិជន

តារាងខាងក្រោមសង្ខេបពីសំវិធានធនលើការខាតបង់ឥណទានផ្តល់ដល់អតិថិជននាដំណាច់ការិយបរិច្ឆេទ ៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	ដុល្លារអាមេរិក	ពាន់រៀល
វិធានធនលើការខាតបង់នៅ					
ថ្ងៃទី ១ ខែមករា ឆ្នាំ២០២០	១.៥៧៣.៨៨១	៥៦៦.៣១៧	៤.២១៥.២៥៤	៦.៣៥៥.៤៥២	២៥.៨៩៨.៤៦៧
បម្រែបម្រួលវិធានធនលើការខាតបង់					
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	(២.៩២៥)	២.៩២៥	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	(១០៧.៨១៥)	១០៧.៨១៥	-	-
ការវាស់វែងឡើងវិញលើវិធានធនលើការ					
ខាតបង់សុទ្ធ (*)	១៨២.៦៩៧	២២៤.៩៣០	៩២៩.២៦៥	១.៣៣៦.៨៩២	៥.៤៤១.១៥០
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	២៦១.៣៤៣	៣.៤៣៩	១៤.០៥៨	២៧៨.៨៤០	១.១៣៤.៨៧៩
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៩៣.៦៨៨)	(១៥.៤២៩)	(៤៧.៧០២)	(១៥៦.៨១៩)	(៦៣៨.២៥៣)
បម្រែបម្រួលនានា	(២១)	(១២៧)	(១៣៤.៤៨៨)	(១៣៤.៦៣៦)	(៥៤៧.៩៦៩)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	(៣១.៧៧៧)
សំវិធានធនលើការខាតបង់					
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០	១.៩២១.២៨៧	៦៧៤.២៤០	៥.០៨៤.២០២	៧.៦៧៩.៧២៩	៣១.២៥៦.៤៩៧

(*) រាប់បញ្ចូលការវាស់វែងឡើងវិញលើវិធានធនលើការខាតបង់ (បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូរហិរញ្ញវត្ថុ និងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់។

ធនាគារវិជ្ជាជីវៈ អេស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

បម្រែបម្រួលការខាតបង់រំពឹងទុក ជាទឹកប្រាក់សំវិធាននៃឥណទានផ្តល់ជូនអតិថិជន (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	ដុល្លារអាមេរិក	ពាន់រៀល
វិធានធនលើការខាតបង់នៅ					
ថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩	១.១០០.៩០៩	៧៨២.៣៣៤	២.៩៧៥.៨៤៣	៤.៨៥៩.០៨៦	១៩.៥២៣.៨០៦
បម្រែបម្រួលវិធានធនលើការខាតបង់					
ផ្ទេរទៅដំណាក់កាលទី១	១០៨.៦១២	(១០៦.៤៣២)	(២.១៨០)	-	-
ផ្ទេរទៅដំណាក់កាលទី២	(៥.៤៥៣)	៥៣.២០៣	(៤៧.៧៥០)	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៥.០៤២)	(២២៩.២៦០)	២៣៤.៣០២	-	-
ការវាស់វែងឡើងវិញលើវិធានធនលើការ					
ខាតបង់សុទ្ធ (*)	(២០៩.៨០០)	២២៤.៦២៦	១.៦៣៩.០៦៣	១.៦៥៣.៨៨៩	៦.៧៣៩.៥៩៧
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	១.០២៦.៣១៨	៤៧.៦៣៨	៤៧១.៦៧៦	១.៥៤៥.៦៣២	៦.២៩៨.៤៥០
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៤៤០.៧៤២)	(១៣៧.៤១២)	(២៩១.៥២៤)	(៨៦៩.៦៨២)	(៣.៥៤៣.៩៥៤)
បម្រែបម្រួលនានា	(៩២១)	(៦៨.៣៨០)	(៧៦៤.១៧២)	(៨៣៣.៤៧៣)	(៣.៣៩៦.៤០២)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	២៧៦.៩៧០
សំវិធានធនលើការខាតបង់					
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩	១.៥៧៣.៨៨១	៥៦៦.៣១៧	៤.២១៥.២៥៤	៦.៣៥៥.៤៥២	២៥.៨៩៨.៤៦៧

(*) រាប់បញ្ចូលការវាស់វែងឡើងវិញលើវិធានធនលើការខាតបង់ (បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូររូបិយប័ណ្ណ និងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់។

ធនាគារវឌ្ឍនៈអាស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

បម្រែបម្រួលការខាតបង់រំពឹងទុក ជាទឹកប្រាក់សំវិធាន នៃកិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ

តារាងខាងក្រោមសង្ខេបពីសំវិធានធនលើការខាតបង់លើកិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុនាដំណាច់ការិយបរិច្ឆេទ ៖

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	ដំណាក់កាលទី១			ដំណាក់កាលទី២		ដំណាក់កាលទី៣	
	ECL ១ខែ	ECL អាយុកាល	ECL អាយុកាល	សរុប			
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល		
សំវិធានធនលើការខាតបង់នៅ							
ថ្ងៃទី ១ ខែមករា ឆ្នាំ២០២០	១៨.៩១៦	-	-	១៨.៩១៦	៧៧.០៨៣		
ការវាស់វែងនៃសំវិធានធន							
លើការខាតបង់	៧.០០៥	-	-	៧.០០៥	២៨.៥១០		
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៥.២២០	-	-	៥.២២០	២១.២៤៥		
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(២.០៩០)	-	-	(២.០៩០)	(៨.៥០៦)		
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	(៩៩)		
សំវិធានធនលើការខាតបង់							
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០	២៩.០៥១	-	-	២៩.០៥១	១១៨.២៣៨		

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ដំណាក់កាលទី១			ដំណាក់កាលទី២		ដំណាក់កាលទី៣	
	ECL ១ខែ	ECL អាយុកាល	ECL អាយុកាល	សរុប			
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល		
សំវិធានធនលើការខាតបង់នៅ							
ថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩	១០.០៨៩	-	-	១០.០៨៩	៤០.៥៣៨		
ការវាស់វែងនៃសំវិធានធន							
លើការខាតបង់	៦៤៦	-	-	៦៤៦	២.៦៣២		
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	១០.៣២៣	-	-	១០.៣២៣	៤២.០៦៦		
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(២.១៤២)	-	-	(២.១៤២)	(៨.៧២៩)		
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	៤.៧៦១		
សំវិធានធនលើការខាតបង់							
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩	១៨.៩១៦	-	-	១៨.៩១៦	៧៧.០៨៣		

ធនាគារវឌ្ឍនៈស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ការផ្ដោតលើហានិភ័យឥណទាន

ធនាគារបានធ្វើការត្រួតពិនិត្យការផ្ដោតលើ ហានិភ័យឥណទានតាមវិស័យនីមួយៗ។ ការវិភាគការផ្ដោតលើហានិភ័យ ឥណទានផ្តល់ដល់អតិថិជន និង កិច្ចសន្យាឥណទាន ត្រូវបានបង្ហាញនៅក្នុងតារាងដូចខាងក្រោម៖

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	កិច្ចសន្យា		សរុប	
	ឥណទានផ្តល់ដល់អតិថិជន	ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃយោង	២.៩៨៨.៦៥៣.៦៤២	(២៩.០៥១)	២.៩៨៨.៦២៤.៥៩១	១២.១៦៣.៧០២.០៨៥
ចំនួនទឹកប្រាក់តាមកិច្ចសន្យា		៧៣.៦៩០.០០០	៧៣.៦៩០.០០០	២៩៩.៩១៨.៣០០
ការផ្ដោតលើហានិភ័យតាមវិស័យ				
ស្ថាប័នហិរញ្ញវត្ថុ	៧១.៣៦៧.៧៧៧	៣.៦៣៥.៣៣៩	៧៥.០០៣.១១៦	៣០៥.២៦២.៦៨២
កសិកម្ម	១៣៨.២១៣.០៣៦	១០៣.១៦៦	១៣៨.៣១៦.២០២	៥៦២.៩៤៦.៩៤២
ប្រតិបត្តិការសំណង់ និងអចលនទ្រព្យ	២១១.៤៣៨.៩១៥	៧.៩១៩.៦០០	២១៩.៣៥៨.៥១៦	៨៩២.៧៨៩.១៦០
ការជួលអចលនទ្រព្យ	៥៥៦.៧៤១.១៧៥	៧៩៥.៣៩៣	៥៥៧.៥៣៦.៥៦៨	២.២៦៩.១៧៣.៨៣២
ឧស្សាហកម្ម	១៣៥.៣២៨.៤៩៩	៥.៦៨០.៧៧០	១៤១.០០៩.២៦៩	៥៧៣.៩០៧.៧២៥
ការលក់ដុំនិងរាយ	១.១៧៩.៥៧៥.២៣៨	៣៦.២៨៦.៩៥៩	១.២១៥.៨៦២.១៩៧	៤.៩៤៨.៥៥៩.១៤២
សេវាកម្ម	៦០០.៥១៦.៦៤២	៩.១៥៣.៤២៨	៦០៩.៦៧០.០៧០	២.៤៨១.៣៥៧.១៨៥
ឥណទានផ្តល់ខ្លួន	៩៥.៤៧២.៣៦០	១០.១១៥.៣៤៥	១០៥.៥៨៧.៧០៥	៤២៩.៧៤១.៩៥៩
	២.៩៨៨.៦៥៣.៦៤២	៧៣.៦៩០.០០០	៣.០៦២.៣៤៣.៦៤៣	១២.៤៦៣.៧៣៨.៦២៧

ធនាគារវេឌ្ឍនៈរេស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ការផ្ដោតលើហានិភ័យឥណទាន (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	កិច្ចសន្យា			
	ឥណទានផ្តល់ដល់អតិថិជន	ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃយោង	២.៧៥៨.០៧០.៩១៣	(១៨.៩១៦)	២.៧៥៨.០៥១.៩៩៧	១១.២៣៩.០៦១.៨៨៨
ចំនួនទឹកប្រាក់តាមកិច្ចសន្យា	-	៦៨.៤៩៧.១០៣	៦៨.៤៩៧.១០៣	២៧៩.១២៥.៦៩៥
ការផ្ដោតលើហានិភ័យតាមវិស័យ				
ស្ថាប័នហិរញ្ញវត្ថុ	៦៦.៧៦៣.៨០០	៣.៦៣២.៤៩៣	៧០.៣៩៦.២៩៣	២៨៦.៨៦៤.៨៩៤
កសិកម្ម	១២៥.៣៩៨.៧៩៤	១៣.៣៥៩	១២៥.៤១២.១៥៣	៥១១.០៥៤.៥២៣
ប្រតិបត្តិការសំណង់ និងអចលនទ្រព្យ	១៩១.១៤០.០៥៥	៨.៥២១.៥៦១	១៩៩.៦៦១.៦១៦	៨១៣.២១៣.៥៨៥
ការជួលអចលនទ្រព្យ	៥០០.៦៥៣.៣០៧	១.៦៥១.៥២៦	៥០២.៣០៤.៨៣៣	២.០៤៦.៨៩២.១៩៤
ឧស្សាហកម្ម	១២៥.០៣៨.០៥១	៧.៦៨០.៨០២	១៣២.៧១៨.៨៥៣	៥៣៦.៧៥៤.៣២៦
ការលក់ដុំនិងរាយ	១.០៨៧.១៥៤.៨៥២	២៧.៧៥៥.៤១៩	១.១១៤.៩១០.២៧១	៤.៥៤៣.២៥៩.៣៥៤
សេវាកម្ម	៥៦០.៤៥៨.១៥៥	៩.១៥៦.៥៥០	៥៦៩.៦១៤.៧០៥	២.៣២១.១៧៩.៩២៣
ឥណទានផ្ទាល់ខ្លួន	១០២.៤៦៣.៨៩៩	១០.១៨៥.៣៩៣	១១២.៦៤៩.២៩២	៤៥៩.០៤៥.៨៦៥
	២.៧៥៨.០៧០.៩១៣	៦៨.៤៩៧.១០៣	២.៨២៦.៥៦៨.០១៦	១១.៥១៨.២៦៤.៦៦៥

ហានិភ័យសន្ទនីយភាព

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញពីអាយុកាលទៅតាមកិច្ចសន្យាជាក់ស្តែងដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ។ ផលបូកនៃសមតុល្យដែលបានបង្ហាញនៅក្នុងការវិភាគតាមអាយុកាលមិនអាច ផ្គូផ្គងជាមួយនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ។ នេះដោយសារតែការវិភាគភាពតាមអាយុកាល រួមបញ្ចូល លំហូរសាច់ប្រាក់ទាំងអស់ដែលទាក់ទងនឹងប្រាក់ដើម ដោយផ្អែកលើមូលដ្ឋានអប្បបរមា ។ ចំនួនទឹកប្រាក់សម្រាប់កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ គឺជាចំនួនអតិបរិមាដែលអាចត្រូវបានដកចេញក្រោមកិច្ចសន្យាឥណទាន ឬហៅថាកិច្ចសន្យាធានាហិរញ្ញវត្ថុដែលរួមបញ្ចូលទាំងរយៈពេលដំបូងដែល កិច្ចសន្យាទាំងនេះត្រូវបានទូទាត់។ លំហូរសាច់ប្រាក់អប្បបរមា ជាបំណុលដែលស្ថិតនៅក្រោមកិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាប្រហាក់ប្រហែល ដោយបែងចែក ផ្អែកលើកាលបរិច្ឆេទដំបូងដែលគេអាចហៅបាន។

ធនាគារវិជ្ជាជីវៈ បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល							មិនមានអាយុកាល ដុល្លារអាមេរិក
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ក្នុងដៃ	២៧៩.៣៥៤.៦២៦	២៧៩.៣៥៤.៦២៦	២៧៩.៣៥៤.៦២៦	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៩២៤.០៥០.៧០៨	៩២៤.៦៧០.៤៧៤	៣៨៤.៧០២.៩៥០	១៥៩.៥១៦.៦៣១	៩៤.៦២០.៥៨៨	-	-	២៨៥.៨៣០.៣០៥
សមតុល្យនៅធនាគារ នានា	៣៣៩.៧២៣.៨៩៥	៣៤១.៦១១.៧៥៥	២៤២.៣៦៧.៣២១	៣៧.១៥១.៥៥១	៦២.០៩២.៨៨៣	-	-	-
ឥណទានផ្តល់ដល់អតិថិជន	២.៩៨៨.៦៥៣.៦៤២	៤.១២៤.៩០៨.៥៥៥	១៩៥.៨២៦.០៥០	១២២.១០៧.៤០១	៥២៧.០០១.២២៥	២.៣០០.៣៤១.៤២៨	៩៧៩.៦៣២.៤៥១	-
មូលបត្រវិនិយោគ	៣.២៩២.៣៨០	៤.៣២៧.២៣៦	-	-	-	៤.៣២៧.២៣៦	-	-
ទ្រព្យសកម្មផ្សេងៗ	១២.០០០.៩៩៥	១២.០០០.៩៩៥	៨.៣៦៧.០០៤	៥.៤៦០	៦១.០១២	៨៤៨.០៣៤	២.៧១៩.៤៨៥	-
	<u>៤.៥៤៧.០៧៦.២៤៦</u>	<u>៥.៦៨៦.៨៧៣.៦៤១</u>	<u>១.១១០.៦១៧.៩៥១</u>	<u>៣១៨.៧៨១.០៤៣</u>	<u>៦៨៣.៧៧៥.៧០៨</u>	<u>២.៣០៥.៥១៦.៦៩៨</u>	<u>៩៨២.៣៥១.៩៣៦</u>	<u>២៨៥.៨៣០.៣០៥</u>
សមមូលជាដុល្លារអាមេរិក	<u>៤.៥៤៧.០៧៦.២៤៦</u>	<u>៥.៦៨៦.៨៧៣.៦៤១</u>	<u>១.១១០.៦១៧.៩៥១</u>	<u>៣១៨.៧៨១.០៤៣</u>	<u>៦៨៣.៧៧៥.៧០៨</u>	<u>២.៣០៥.៥១៦.៦៩៨</u>	<u>៩៨២.៣៥១.៩៣៦</u>	<u>២៨៥.៨៣០.៣០៥</u>
សមមូលជាពាន់រៀល	<u>១៨.៥០៦.៦០០.៣១៩</u>	<u>២៣.១៤៥.៥៧៥.៧១៩</u>	<u>៤.៥២០.២១៥.០៦១</u>	<u>១.២៩៧.៤៣៨.៨៤៥</u>	<u>២.៧៨២.៩៦៧.១៣២</u>	<u>៩.៣៨៣.៤៥២.៩៦១</u>	<u>៣.៩៩៨.១៧២.៣៨០</u>	<u>១.១៦៣.៣២៩.៣៤១</u>

ធនាគារវិជ្ជាជីវៈ បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	កម្រៃដុល							មិនមានអាយុកាល ដុល្លារអាមេរិក
	កម្រៃយោង ដុល្លារអាមេរិក	លំហូរចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុល មិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់អតិថិជន	៣.៤៥២.៥៩៤.៣៦០	(៣.៤៨៣.៣០៣.៥៨៦)	(២.៧៨៩.៥៥៦.៨៤៧)	(១៨៥.៣៤១.៩៧២)	(៤៦៥.៥៣៤.១០៦)	(៥២.៨៨០.៦៦១)	-	-
មូលបត្របំណុល	២០.៦០៨.៩៥៨	(២៥.៦៥៤.៤៥០)	(៨០៦.៥៨០)	-	(១.៦១៣.១៦០)	(២៣.២៣៤.៧១០)	-	-
ប្រាក់កម្ចី	៣២៧.១០៨.៧៨៥	(៣៣៤.៤៩១.២០៧)	(៧៦.២៩៥.១១១)	(១៤៦.៨៤១.៧៣៦)	(១០៤.៩៣៥.៥០៤)	(៦.៤១៨.៨៥៦)	-	-
អនុបំណុល	១៣០.២៨១.៧២៦	(១៨០.៧២២.១០៨)	-	-	-	(៧០.៨៤០.២១៩)	(១០៩.៨៨១.៨៨៩)	-
បំណុលភតិសន្យា	៣៦.៥៥២.៩២១	(៤៤.០៦១.២៨៩)	(១.០៧៥.២០២)	(២.១៣០.៣៤៨)	(៩.០០៩.៥៤៥)	(២៧.៧៤៣.៩២៣)	(៤.១០២.២៧២)	-
បំណុលផ្សេងៗ	២០.៨០៥.៨៧៥	(២០.៨០៥.៨៧៥)	(៥.១១៥.៨៣៦)	(១៥.១៣១.៥២៨)	-	(៣៦.៨៤៧)	(៥២១.៦៦៤)	-
	<u>៣.៩៨៧.៩៥២.៦២៥</u>	<u>(៤.០៨៩.០៣៨.៥១៥)</u>	<u>(២.៨៧២.៨៣៩.៥៧៦)</u>	<u>(៣៤៩.៤៤៥.៥៨៤)</u>	<u>(៥៨១.០៩២.៣១៥)</u>	<u>(១៧១.១៥៥.២១៦)</u>	<u>(១១៤.៥០៥.៨២៥)</u>	<u>-</u>
កិច្ចសន្យាឥណទាននិងកិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(៧៣.៦៩០.៩៩៤)	(៦១.៣០០.៥២៤)	(១.៨៨៩.៩៥៦)	(១.៦៤៣.០៣២)	(៨.៨៥៧.៤៩១)	-	-
សមមូលដុល្លារអាមេរិក	<u>៣.៩៨៧.៩៥២.៦២៥</u>	<u>(៤.១៦២.៧២៩.៥០៩)</u>	<u>(២.៩៣៤.១៤០.១០០)</u>	<u>(៣៥១.៣៣៥.៥៤០)</u>	<u>(៥៨២.៧៣៥.៣៤៧)</u>	<u>(១៨០.០១២.៧០៧)</u>	<u>(១១៤.៥០៥.៨២៥)</u>	<u>-</u>
សមមូលជាពាន់រៀល	១៦.២៣០.៩៦៧.១៨៨	(១៦.៩៤២.៣០៩.១០១)	(១១.៩៥១.៩៥០.២០៥)	(១.៤២៩.៩៣៥.៦០៥)	(២.៣៧១.៧៣២.៨៦២)	(៧៣២.៦៥១.៧១៨)	(៤៦៦.០៣៨.៧០៧)	-

ធនាគារវិជ្ជាជីវៈ បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល							មិនមានអាយុកាល ដុល្លារអាមេរិក
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ក្នុងដៃ	២៥១.៧៥០.២០៥	២៥១.៧៥០.២០៥	២៥១.៧៥០.២០៥	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.១៥១.៦៥៤.២៣៩	១.១៥២.៧៥៦.៣៤៩	៣៥៧.១០៦.១០៦	១៦៨.០៨៨.៤៣៩	១៩២.០១៦.០៨៩	-	-	៤៣៥.៥៤៥.៧១៥
សមតុល្យនៅធនាគារនានា	៩៣.៤១១.៦៨៩	៩៤.៨១៧.៤៣៣	២៤.៨២៣.៤១៦	១២.៦៩៩.៩៨៣	៥៧.២៩៤.០៣៤	-	-	-
ឥណទានផ្តល់ដល់អតិថិជន	២.៧៥៨.០៧០.៩១៣	៣.៨១៦.១៣៣.៣១១	១៥៨.០២១.២៨៨	១១៤.១៨១.៦៣២	៤៩៧.៤១៥.៤៣៤	២.១៥១.៥៦៣.៣៤០	៨៩៤.៩៥១.៦១៧	-
វិនិយោគលើមូលបត្រ	៣៣.២៨៥.៤៣៤	៣៦.៥៨១.២១៧	-	-	៣០.០០០.០០០	៦.៥៨១.២១៧	-	-
ទ្រព្យសកម្មផ្សេងៗ	៩.៤៣២.០៧០	៩.៤៣២.០៧០	៥.៩១៥.៤៩៩	១០.៣៤០	៤៧.២៤៧	៦៥១.៥៩៩	២.៨០៧.៣៨៥	-
	<u>៤.២៩៧.៦០៤.៥៥០</u>	<u>៥.៣៦១.៤៧០.៥៨៥</u>	<u>៧៩៧.៦១៦.៥១៤</u>	<u>២៩៤.៩៨០.៣៩៤</u>	<u>៧៧៦.៧៧២.៨០៤</u>	<u>២.១៥៨.៧៩៦.១៥៦</u>	<u>៨៩៧.៧៥៩.០០២</u>	<u>៤៣៥.៥៤៥.៧១៥</u>
សមមូលជាដុល្លារអាមេរិក	<u>៤.២៩៧.៦០៤.៥៥០</u>	<u>៥.៣៦១.៤៧០.៥៨៥</u>	<u>៧៩៧.៦១៦.៥១៤</u>	<u>២៩៤.៩៨០.៣៩៤</u>	<u>៧៧៦.៧៧២.៨០៤</u>	<u>២.១៥៨.៧៩៦.១៥៦</u>	<u>៨៩៧.៧៥៩.០០២</u>	<u>៤៣៥.៥៤៥.៧១៥</u>
សមមូលជាពាន់រៀល	១៧.៥១២.៧៣៨.៥៤១	២១.៤៤៧.៩៩២.៦៣៤	៣.២៥០.២៨៧.២៩៥	១.២០២.០៤៥.១០៦	៣.១៦៥.៣៤៩.១៧៦	៨.៧៩៧.០៩៤.៣៣៦	៣.៦៥៨.៣៦៧.៩៣៣	១.៧៧៤.៨៤៨.៧៨៩

ធនាគារវិជ្ជាជីវៈ បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល							មិនមានអាយុកាល ដុល្លារអាមេរិក
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុល មិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់អតិថិជន	៣.៣៩៥.៣៤៣.៤៩៩	(៣.៤២៧.១៧៣.៤៩៧)	(២.៧៦៣.០៧០.៨៤៨)	(១៦១.០២០.៧២៩)	(៤៤៩.២៦៧.០៩៣)	(៥៣.៨១៤.៨២៧)	-	-
មូលបត្របំណុល	២០.៩៣៩.៣៣៧	(២៥.៦៥៤.៤៥០)	-	(៨០៦.៥៨០)	(៨០៦.៥៨០)	(២៤.០៤១.២៩០)	-	-
ប្រាក់កម្ចី	២៧៩.៨៥៦.៤៥៨	(២៨៥.៧៤៤.០២៣)	(៤២.៩៦២.០៥៤)	(៨៨.៦០៦.៨៣០)	(១៤៨.២០៦.៤១០)	(៥.៩៦៨.៧២៩)	-	-
អនុបំណុល	១២៨.០០០.០០០	(១៧៨.៤៤០.៣៨២)	-	-	(២០.១២៦.៩០៤)	(៧០.៧០៨.៨៨០)	(៨៧.៦០៤.៥៩៨)	-
បំណុលភតិសន្យា	៣៦.៥១៣.៤០៧	(៤៤.០៩០.២៧៣)	(៥៥៩.៥៥៨)	(១.០៦៦.០៥៣)	(៤.៩៩៩.៧៧៣)	(២២.៩៥៤.៨៣៧)	(១៤.៥១០.០៥២)	-
បំណុលផ្សេងៗ	២៣.៣៨៦.៩៤៤	(២៣.៣៨៦.៩៤៤)	(៥.៣៦៣.៤៤០)	(១០.៧០៧.១១២)	-	(៦.៧៨៤.៨១៩)	(៥៣១.៥៧៣)	-
	<u>៣.៨៨៤.០៣៩.៥៩៥</u>	<u>(៣.៩៨៤.៤៨៩.៥៦៩)</u>	<u>(២.៨១១.៩៥៥.៩០០)</u>	<u>(២៦២.២០៧.៣០៤)</u>	<u>(៦២៣.៤០៦.៧៦០)</u>	<u>(១៨៤.២៧៣.៣៨២)</u>	<u>(១០២.៦៤៦.២២៣)</u>	<u>-</u>
កិច្ចសន្យាឥណទាននិងកិច្ចសន្យាធានា								
ហិរញ្ញវត្ថុ	-	(៦៨.៤៩៧.១០៣)	(៥៥.៤០៣.៧៤៨)	(២.៧៧៣.៥២៤)	(១.៥៣៥.៥៩៥)	(៨.៧២៤.២៣៦)	-	-
សមមូលជាដុល្លារអាមេរិក	<u>៣.៨៨៤.០៣៩.៥៩៥</u>	<u>(៤.០៥២.៩៨៦.៦៧២)</u>	<u>(២.៨៦៧.៤១៩.៦៤៨)</u>	<u>(២៦៤.៩៨០.៨២៨)</u>	<u>(៦២៤.៩៤២.៣៥៥)</u>	<u>(១៩២.៩៩៧.៦១៨)</u>	<u>(១០២.៦៤៦.២២៣)</u>	<u>-</u>
សមមូលជាពាន់រៀល	១៥.៨២៧.៤៦១.៣៥០	(១៦.៥១៥.៩២០.៦៨៤)	(១១.៦៨៤.៧៣៥.០៦៦)	(១.០៧៩.៧៩៦.៨៧៤)	(២.៥៤៦.៦៤០.០៩៧)	(៧៨៦.៤៦៥.២៩៣)	(៤១៨.២៨៣.៣៥៩)	-

ធនាគារវប្បធម៌ អន្តរជាតិ បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ និង ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៩

៣៤ ផលប៉ះពាល់ពី COVID - ១៩

ពិភពលោកត្រូវបានរងផលប៉ះពាល់អំពីជម្ងឺរាតត្បាត Coronavirus ("COVID-១៩")។ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នអន្តរជាតិបណ្តាលអំពី COVID-១៩។ ចាប់ពីថ្ងៃទី ១១ មិនា ២០២០ អង្គការសុខភាពពិភពលោកបានប្រកាសជាផ្លូវការថា COVID-១៩ ជាជម្ងឺរាតត្បាតពិភពលោក។ ការរីកដុះដាល នៃជម្ងឺ COVID-១៩ មានផលប៉ះពាល់ជាខ្លាំងដល់ សុខភាព ការបន្តអាជីវកម្មទូទៅ និងសេដ្ឋកិច្ចពិភពលោក។ ធនាគារជាតិនៃកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំវិធានការ ដើម្បីជួយសម្រួលដល់អាជីវកម្មក្នុងគ្រាបំបាក់នេះ។ អ្នកគ្រប់គ្រងនឹងបន្តការត្រួតពិនិត្យពីផលប៉ះពាល់ និងចាត់វិធានការទប់ស្កាត់។

ធនាគារបានធ្វើការវិនិច្ឆ័យចំពោះ ផលប៉ះពាល់នៃ COVID-១៩ទៅតាមការណែនាំរបស់ធនាគារជាតិ និង ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាដូចខាងក្រោម

(ក) ការខាតបង់ឥណទានដែលរំពឹងទុក

អ្នកគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ និងត្រួតពិនិត្យទៅលើព្រឹត្តិការណ៍នានាដែលអាចមានទំនាក់ទំនងទៅនឹងការប៉ាន់ស្មានភាពដែលអាចខកខានក្នុងការសង នៃម៉ូដែលការខាតបង់ឥណទានដែលរំពឹងទុក។ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ធនាគារមិនបានកត់សម្គាល់នូវទំនាក់ទំនងរវាងកត្តាម៉ាក្រូសេដ្ឋកិច្ច ដែលមានការកែតម្រូវចំពោះ COVID-១៩ ដែលមានភាពពាក់ព័ន្ធសម្រាប់ធនាគារក្នុងការប៉ាន់ស្មានការខាតបង់រំពឹងទុកនោះទេ។

លើសពីនេះ ធនាគារបានធ្វើការពិចារណា និងគិតគូរជាពិសេសចំពោះ កត្តាគុណភាពនិងបរិមាណសម្រាប់កំណត់នូវការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន និងសូចនាករណ៍នៃឱនភាពឥណទាន ចំពោះវិស័យអទិភាពដូចខាងក្រោម

- វិស័យទេសចរណ៍
- វិស័យវាយនភ័ណ្ឌ
- វិស័យសំណង់
- វិស័យដឹកជញ្ជូន

កត្តាទាំងនេះធ្វើឲ្យមានការទម្លាក់ចុះនូវចំណាត់ថ្នាក់ឥណទាន និងទទួលស្គាល់បន្ថែមនូវការខាតបង់រំពឹងទុក ដែលបានបង្ហាញក្នុងកំណត់សម្គាល់ទី៣៣នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។ អ្នកគ្រប់គ្រងក៏បន្តចាត់វិធានការមួយចំនួនដូចជា ការរួមបញ្ចូលទិន្នន័យ ៦ខែម្តងពី ១២ខែម្តង ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់វែងទៀងទាត់នៃការខាតបង់រំពឹងទុក។

(ខ) គណនេយ្យសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

ធនាគារបានធ្វើការសម្រួលដោយពន្យាការសងប្រាក់ ៣ខែចំពោះវិស័យអទិភាពដែលបានវាយរ៉ាប់ខាងលើ។ ការខាតបង់ពីការកែប្រែទាំងនេះមិនបានចាត់ទុកជាសារវន្តឡើយ។

ធនាគារវឌ្ឍនៈអាស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ និង ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៩

៣៤ ផលប៉ះពាល់ពី COVID - ១៩ (ត)

(គ) ការវាយតម្លៃនិងការវិនិច្ឆ័យ

ធនាគារបានគិតគូរអំពីផលប៉ះពាល់ ដែលបង្កឡើងពីភាពប្រែប្រួលមិនប្រក្រតីនៃសេដ្ឋកិច្ច ក្នុងការកំណត់ចំនួនរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មផ្សេងៗទៀតក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដែលការកំណត់នេះគឺជាការកំណត់ល្អបំផុតរបស់អ្នកគ្រប់គ្រងពីងផ្នែកលើព័ត៌មានដែលមាន។ ប៉ុន្តែទីផ្សារអាចមានការបម្រែបម្រួលមិនប្រក្រតីដូចការរំពឹងទុក ដូចនេះចំនួនដែលបានកំណត់អាចមានបម្រែបម្រួលទៅតាមបម្រែបម្រួលទីផ្សារ។